

외국인주민 즐거로운 광주생활가이드

이제부터는 함께 어울려 사는 방법을 배우고
함께 사는 방법을 배우고



광주광역시
(광역시청)



목 차

01	광주 소개	1
02	등록·체류	7
03	근로·노무	9
04	건강·의료	11
05	임신·출산	15
06	육아·보육	17
07	생활법률	19
08	기타정보	23
09	한국어교육 안내	27
10	편리한 생활전화	29
11	지원 기관·단체	31
12	유학생 관련정보	31



영어
(ENGLISH)



중국어
(中文)



베트남어
(Tiếng Việt)



러시아어
(Русский)



태국어
(ภาษาไทย)

មាតិកា

01	ការណែនាំអំពីទីក្រុងក្លុងធួ	2
02	ការចុះឈ្មោះ • ការស្នាក់នៅ	8
03	ការងារ និង ច្បាប់ការងារ	10
04	សុខភាព • វេជ្ជសាស្ត្រ	12
05	ការមានផ្ទៃពោះ • ការសម្រាលកូន	16
06	ការចិញ្ចឹមកូន • ការថែទាំកូន	18
07	ច្បាប់ក្នុងការរស់នៅ	20
08	ព័ត៌មានផ្សេងទៀត	24
09	សេចក្តីណែនាំអំពីការអប់រំភាសាកូរ៉េ	28
10	លេខទូរស័ព្ទពាក់ព័ន្ធនឹងការរស់នៅដែលមានភាពងាយស្រួល	30
11	ស្ថាប័ន • អង្គការជំនួយ	32
12	ព័ត៌មានទាក់ទងនឹងស្បៀងអន្តរជាតិ	32





광주광역시(光州)는 한반도의 서남단에 위치하고 동부에 무등산 국립공원이 있고, 도심에 광주천이 흐른다. 호남지방의 경제, 행정, 교육, 문화의 중심도시로서, 광주·전라 지역을 관할하는 관공서와 기업의 지역본부 및 자회사 등이 밀집한 호남권 거점도시이다.

- 인구 - 약 141만 명
- 행정구역 - 5개 구, 96개 동




- ① 국립아시아문화전당
- ② 동구청
- ③ 조선대학교
- ④ 남광주시장
- ⑤ 광주광역시청
- ⑥ 광주종합버스터미널
- ⑦ 서구청
- ⑧ 광주월드컵경기장
- ⑨ 양동시장
- ⑩ 남구청
- ⑪ 광주대학교
- ⑫ 사직공원
- ⑬ 광주에너지밸리
- ⑭ 국립5·18민주묘지
- ⑮ 북구청
- ⑯ 전남대학교
- ⑰ 광주비엔날레
- ⑱ 국립광주박물관
- ⑲ 광주패밀리랜드
- ⑳ 말바우시장
- ㉑ 광주공항
- ㉒ 광산구청
- ㉓ 광주송정역
- ㉔ 1913송정역시장
- ㉕ 호남대학교
- ㉖ 남부대학교
- ㉗ 하남산업단지
- ㉘ 평동산업단지
- ㉙ 광주외국인주민지원센터
- ㉚ 광주이주민건강센터

ការវែងឆ្ងាយនៃអំពើហិង្សាផ្លូវភេទក្នុងគ្រួសារ

ទីក្រុងក្រុង គឺជាទីក្រុងធំជាងគេដោយមាន 5 នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅភាគនិរតី នៃឧបទ្វីបកម្ពុជា នៅភាគខាងកើតនៃទីក្រុងមានឧទ្យានជាតិភ្នំព្រួញ និងស្ថិតនៅចំកណ្តាលនៃទីក្រុង។ សេដ្ឋកិច្ចនៃតំបន់ហូណាម, រដ្ឋបាល, ការអប់រំ, ជាទីក្រុងមជ្ឈមណ្ឌលវប្បធម៌, វាជាទីក្រុងកណ្តាលនៅក្នុងតំបន់ហូណាមដែលកំពុងរីកចម្រើនយ៉ាងរហ័ស និងទីស្នាក់ការកណ្តាលប្រចាំតំបន់ និងក្រុមហ៊ុនបុគ្គលិក ដែលត្រូវត្រួតត្រាតំបន់ក្នុងតំបន់នៃតំបន់ឡា ត្រូវបានប្រមូលផ្តុំ។

- ចំនួនប្រជាជន - 141 ម៉ឺន នាក់
- តំបន់រដ្ឋបាល - 5 ខណ្ឌ, 96 ឃុំ



- 1 មជ្ឈមណ្ឌលវប្បធម៌ជាតិអាស៊ី
- 2 សាលាខណ្ឌដូងត្នោត
- 3 សាកលវិទ្យាល័យធួសុន
- 4 ផ្សារណាមក្រុង
- 5 សាលាក្រុងក្រុង
- 6 ចំណតឡានក្រុងទៅក្រុង
- 7 សាលាខណ្ឌសត្វ
- 8 កីឡាដ្ឋានក្រុងដូងត្នោត
- 9 ផ្សារយ៉ាងដុំ
- 10 សាលា ខណ្ឌណាម
- 11 សាកលវិទ្យាល័យក្រុង
- 12 ឧទ្យានសាតីត
- 13 ផ្លូវជាតិលេខ១
- 14 ទីបញ្ចុះសពប្រជាជនប្រចាំថ្ងៃ
- 15 សាលា ខណ្ឌភ្នំពេញ
- 16 សាកលវិទ្យាល័យចនណា
- 17 ក្រុងដូងត្នោត
- 18 សារមន្ទីរជាតិក្រុង
- 19 ក្រុងដូងត្នោត
- 20 ផ្សារម៉ាម៉ា
- 21 អាគារសម្រាប់ធានាក្រុង
- 22 សាលា ខណ្ឌក្រុងសាតីត
- 23 ស្ថានីយ៍ក្រុងដូងត្នោត
- 24 ផ្សារស្ថានីយ៍សុដន់១៩៦
- 25 សាកលវិទ្យាល័យហូណាម
- 26 សាកលវិទ្យាល័យណាម
- 27 បរិវេណឧស្សាហកម្មឡាដូងត្នោត
- 28 មជ្ឈមណ្ឌលការពារសត្វល្អិត
- 29 មជ្ឈមណ្ឌលសុខភាពសត្វល្អិត
- 30 មជ្ឈមណ្ឌលសុខភាពសត្វល្អិត

동구 | 가볼만한곳

장 소	주 소	연락처
전일빌딩 245	광주 동구 금남로 245	062-225-0245
비움박물관	광주 동구 제봉로 143-1	062-222-6668
광주극장	광주 동구 충장로 5가 62-2	062-224-5858
남광주시장	광주 동구 제봉로17번길 18-6	0507-1492-1101
조선대학교	광주 동구 필문대로 309	062-230-7114
무등현대미술관	광주 동구 증심사길 9	062-223-6677
국립아시아문화전당	광주 동구 문화전당로 38	1899-5566
푸른길 공원	광주 동구 계림동 730	
광주 예술의 거리	광주 동구 궁동 78	
아시아음식문화거리	광주 동구 광산동 문화전당역 3번출구 308m	

서구 | 가볼만한곳

장 소	주 소	연락처
상무시민공원	광주 서구 상무공원로 101 5.18시민공원	062-360-7513
신세계백화점 광주점	광주 서구 무진대로 932 신세계백화점광주점	1588-1234
유스퀘어터미널	광주 서구 무진대로 904	062-360-8114
롯데아울렛 광주 월드컵점	광주 서구 금화로 240	1577-0001
하정웅 미술관	광주 서구 상무대로 1165	062-613-5390
세정아울렛	광주 서구 상무대로 773	062-370-9000
양동시장	광주 서구 천변자로 238	062-366-0884
상무지구먹자골목	광주 서구 치평동	
풍암호수공원	광주 서구 풍암동 460	
전평제 근린공원	광주 서구 매월동 519-1	

남구 | 가볼만한곳

장 소	주 소	연락처
광주시립수목원	광주 남구 도동길 142	0507-1337-7864
광주공원	광주 남구 중앙로107번길 15	062-672-0660
광주김치타운	광주 남구 김치로 60 김치종합센터	062-613-8222
광주대학교	광주 남구 효덕로 277	062-670-2114
광주사직공원	광주 남구 사직길 49	
빛고을 농촌 테마공원	광주 남구 포충로 966-15	
양림문화역사마을	광주 남구 양림동 문화전당역 1번 출구에서 820m	
팽권마을	광주 남구 천변자로446번길 7	
효천물빛노닐터	광주 남구 효천로 140	
푸른길 공원	광주 남구 주월동 434-2	

📄 ផ្ទះបង្គោល | កន្លែងដែលត្រូវទៅទិស្សនា

ទីកន្លែង	អាសយដ្ឋាន	លេខទូរស័ព្ទ
អគ្គនាយកដ្ឋានស្ថិតិ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 245	062-225-0245
សហមន្ទីរពេទ្យ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 143-1	062-222-6668
រោងចក្រស្រាបៀរ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 5 ផ្លូវ 62-2	062-224-5858
ផ្សារណាគ្រាង	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 17 ផ្លូវ 18-6	0507-1492-1101
សាកលវិទ្យាល័យភូមិន្ទ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 309	062-230-7114
សហមន្ទីរពេទ្យ ឫទ្ធិសីហនុ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 9	062-223-6677
ជាតិវិទ្យាល័យ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 38	1899-5566
ឧទ្យានឆ្នាំងខៀវ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 730	
ផ្លូវសីហនុ	ក្រុងភ្នំពេញ ឃុំបឹងកេងកង 78	
វិទ្យាល័យអាហារូបត្ថម្ភ	ក្រុងភ្នំពេញ ក្រុងសានតុល ខេត្តបឹងកេងកង 308m ផ្លូវ 15 លេខ 33	

📄 សំបុត្រ | កន្លែងដែលត្រូវទៅទិស្សនា

ទីកន្លែង	អាសយដ្ឋាន	លេខទូរស័ព្ទ
ស្ថានប្រធានសំបុត្រ	ក្រុងភ្នំពេញ សំបុត្រ ផ្លូវ 101 ស្តីពី 18 លេខ 18 ផ្លូវ 101	062-360-7513
ផ្សារទំនើបស៊ីសេហ្គ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 932	1588-1234
ស្ថានប្រធានសំបុត្រ	ក្រុងភ្នំពេញ ខេត្តបឹងកេងកង 904	062-360-8114
ទីក្រុង ភ្នំពេញ ផ្លូវ 240	ក្រុងភ្នំពេញ ផ្លូវ 240	1577-0001
សហមន្ទីរពេទ្យ ហាចនឺ	ក្រុងភ្នំពេញ សំបុត្រ 1165	062-613-5390
សេចក្តីអាណាចក្រ	ក្រុងភ្នំពេញ សំបុត្រ 773	062-370-9000
ផ្សារយ៉ាងតុល	ក្រុងភ្នំពេញ ផ្លូវ 238	062-366-0884
ហាងអាហារសំបុត្រ	ក្រុងភ្នំពេញ ផ្លូវ 460	
ហាងអាហារសំបុត្រ	ក្រុងភ្នំពេញ ផ្លូវ 460	
ស្ថានប្រធានសំបុត្រ	ក្រុងភ្នំពេញ ផ្លូវ 519-1	

📄 ណាំហ្វូត | កន្លែងដែលត្រូវទៅទិស្សនា

ទីកន្លែង	អាសយដ្ឋាន	លេខទូរស័ព្ទ
ស្ថានប្រធានសំបុត្រ	ក្រុងភ្នំពេញ ផ្លូវ 142	0507-1337-7864
ឧទ្យានភ្នំពេញ	ក្រុងភ្នំពេញ ផ្លូវ 15	062-672-0660
ក្រុងភ្នំពេញ	ក្រុងភ្នំពេញ ផ្លូវ 60 ផ្លូវ 60 ហាងសេ 8 រ៉ូ	062-613-8222
សាកលវិទ្យាល័យភូមិន្ទ	ក្រុងភ្នំពេញ ផ្លូវ 277	062-670-2114
ឧទ្យានសានីត	ក្រុងភ្នំពេញ សានីត 49	
ស្ថានប្រធានសំបុត្រ	ក្រុងភ្នំពេញ ផ្លូវ 966-15	
ភូមិវប្បធម៌ វិទ្យាល័យស្រី	ក្រុងភ្នំពេញ យ៉ាងតុល ខេត្តបឹងកេងកង 820m ផ្លូវ 15 លេខ 31	
ភូមិវប្បធម៌	ក្រុងភ្នំពេញ ផ្លូវ 446 ផ្លូវ 7	
ស្ថានប្រធានសំបុត្រ	ក្រុងភ្នំពេញ ផ្លូវ 140	
ឧទ្យានឆ្នាំងខៀវ	ក្រុងភ្នំពេញ ផ្លូវ 434-2	

복구 | 가볼만한곳

장 소	주 소	연락처
광주패밀리랜드	광주 북구 우치로 677 광주패밀리랜드	062-607-8000
국립광주과학관	광주 북구 첨단과기로 235	062-960-6210
광주시립미술관	광주 북구 하서로 52	062-613-7100
광주예술의전당	광주 북구 북문대로 60	062-613-8333
광주비엔날레	광주 북구 비엔날레로 111	062-608-4114
말바우시장	광주 북구 동문대로85번길 62	062-262-4082
국립광주박물관	광주 북구 하서로 110	062-570-7000
광주역사민속박물관	광주 북구 서하로 48-25	062-613-5378
중외공원	광주 북구 하서로 52	062-613-7100
우치공원 동물원	광주 북구 우치로 677 우치공원	062-613-5855
국립5·18민주묘지	광주 북구 민주로 200 국립5·18민주묘지	062-268-0518

광산구 | 가볼만한곳

장 소	주 소	연락처
쌍암공원	광주 광산구 첨단중앙로182번길 23	062-960-8705
송산목장(승마장)	광주 광산구 가삼안길 68-100	062-943-7100
월곡시장	광주 광산구 사암로 300	062-951-6114
1913송정역시장	광주 광산구 송정로8번길 13	062-942-1914
광산문화예술회관	광주 광산구 광산로68번길 13	062-960-8860
롯데아울렛 수완점	광주 광산구 장신로 98	1577-0001
소울팜	광주 광산구 빛가람장성로 3072	0507-1359-4500
송정떡갈비골목	광주 광산구 송정동 1168	
수완호수공원	광주 광산구 장신로82번길 57	
송정공원	광주 광산구 신촌동 산95-1	

※ 음식 및 숙소 등 광주정보는 광주가이드 홈페이지(gwangjuguide.or.kr) 참조 바람



📖 ភូមិភាគកណ្តាល | កន្លែងដែលត្រូវទៅទិស្សនា

ទីកន្លែង	អាសយដ្ឋាន	លេខទូរស័ព្ទ
ក្រុងវត្តភ្នំ	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ៦៧៧ ភូមិភាគកណ្តាល	062-607-8000
សាលាបណ្ឌិតសុភាព្រហ្ម	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ២៣៥	062-960-6210
សាលាបណ្ឌិតសុភាព្រហ្ម	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ៥២	062-613-7100
មជ្ឈមណ្ឌលសិល្បៈក្រុងវត្តភ្នំ	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ៦០	062-613-8333
ក្រុងវត្តភ្នំវិទ្យាល័យសុភាព្រហ្ម	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ១១១	062-608-4114
ផ្សារម៉ាស់បាឌី	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ៨៥៩ ភូមិភាគកណ្តាល	062-262-4082
សាលាបណ្ឌិតសុភាព្រហ្ម	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ១១០	062-570-7000
សាលាបណ្ឌិតសុភាព្រហ្ម វិទ្យាល័យសុភាព្រហ្ម	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ៤៨-២៥	062-613-5378
ឧទ្យានឈូក	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ៥២	062-613-7100
សួនសុភាព្រហ្ម	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ៦៧៧ ភូមិភាគកណ្តាល	062-613-5855
ទីបញ្ជាក់សេវា ប្រជាជនរងគ្រោះ	ក្រុងវត្តភ្នំ ភូមិភាគកណ្តាល ផ្លូវលេខ ២០០ ភូមិភាគកណ្តាល ផ្លូវលេខ ៥-១៨ ភូមិភាគកណ្តាល	062-268-0518

📖 ក្រុងសាសនា | កន្លែងដែលត្រូវទៅទិស្សនា

ទីកន្លែង	អាសយដ្ឋាន	លេខទូរស័ព្ទ
ឧទ្យានសំរាប់កីឡា	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ១៨២៩ ភូមិភាគកណ្តាល	062-960-8705
កសិដ្ឋានសុភាព្រហ្ម (កន្លែងនិរៀត)	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ៦៨-១០០	062-943-7100
ផ្សារម៉ាស់កុក	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ៣០០	062-951-6114
ផ្សារសុភាព្រហ្ម ១៩១៣	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ៨៩ ភូមិភាគកណ្តាល	062-942-1914
មជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ ក្រុងសាសនា	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ៦៨៩ ភូមិភាគកណ្តាល	062-960-8860
ទីបញ្ជាក់សេវា ប្រជាជនរងគ្រោះ	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ១៨៧	1577-0001
កន្លែងកម្សាន្តសុភាព្រហ្ម	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ៣០៧២	0507-1359-4500
ប្រជុំបាងអាហារប្រមូលសាសនា	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ១១៦៨	
សួនចំរើនស្លឹក	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ៨២៩ ភូមិភាគកណ្តាល	
សួនសុភាព្រហ្ម	ក្រុងវត្តភ្នំ ក្រុងសាសនា ផ្លូវលេខ ៩៥-១	

※ ព័ត៌មាន អាហារ និងកន្លែងស្នាក់នៅក្នុងក្រុង ល្អបំផុតនៅទីកន្លែងស្រុកក្រុងវត្តភ្នំ (gwangjuguide.or.kr)





광주출입국·외국인사무소

문의 외국인 종합안내센터(국번없이 ☎ 1345)

민원내용 비자, 출입국 심사, 국적/귀화, 기초 법·제도 안내, 재외동포, 난민, 각종 증명발급 등

주소 광주광역시 서구 상무대로911번길 22

오시는길 지하철 광주 1호선 운천역 4번 출구 도보 10분
버스 16, 18, 69, 72, 760번 서광주세무서 하차

웹사이트 hikorea.go.kr (비회원도 *예약 가능/PC 모바일 모두 가능)

* 방문 예약제 실시: 체류, 국적업무 방문 시 방문예정일 기준 최소 1일전 예약 필수

관할 지자체 | 외국인주민 민원서류 발급안내

구분	대상	신고기한	처리기관	비고
등록외국인 체류지 변경신고	체류지를 이전한 외국인	체류지를 이전한 날로부터 15일 이내	이전한 체류지 관할 시·군·구 및 읍·면·동 또는 출입국· 외국인 사무소	<ul style="list-style-type: none"> • 창구(전자민원 가능) • 외국인등록증 뒷면 등록 사항 변경표기란에 빈칸이 없는 경우 출입국외국인 사무소에서 신고
외국국적동포 국내거소이전신고				
외국인등록 사실증명서	등록외국인	수시	시·군·구 및 읍·면·동	창구 발급
국내거소신고 사실증명서				
출입국 사실증명				
외국인 인감증명서	등록외국인 중 인감신고자	수시	시·군·구 및 읍·면·동	창구 발급
가족관계증명서	가족관계 등록한 자	수시	시·군·구 및 읍·면·동	창구 발급 (귀화자 무인발급기 가능)
혼인관계증명서				
기본증명서				
주민등록등·초본				
입양관계증명서				
국세납세증명	등록외국인	수시	세무서	창구 및 홈택스 (hometax.go.kr)

주요 해외 공관 및 주한대사관 연락처

기관	연락처	기관	연락처
주미국한국대사관	(1-202)939-5600	주한미국대사관	02-397-4114
주러시아한국대사관	(7-495)783-2727	주한러시아대사관	02-318-2116-8
주일본한국대사관	(81-3)3452-7611	주한일본대사관	02-2170-5200
주베트남한국대사관	(84-24)3771-0424	주한베트남대사관	02-725-2487
주중국한국대사관	(86-10)8531-0700	주한중국대사관	02-738-1038
주필리핀한국대사관	(63-2)8856-9210	주한필리핀대사관	02-788-2100-1
주우즈베키스탄한국대사관	(998-71)252-3151~3	주한우즈베키스탄대사관	02-574-6554
주캄보디아한국대사관	(855-23)211-900~3	주한캄보디아대사관	02-3785-1041
주몽골한국대사관	(976)7007-1020	주한몽골대사관	02-798-3464
주네팔한국대사관	(977-1)537-0172	주한네팔대사관	02-3789-9770
주우크라이나한국대사관	(380-44)279-6424	주한우크라이나대사관	02-790-5696



재고용 허가

외국인근로자는 3년간 취업활동 가능, 사업주의 재고용허가 요청이 있는 경우 2년 미만의 범위(1년 10개월)에서 취업활동기간 연장 가능

신청기간 취업활동기간 만료일 90일 전부터 7일 전까지

신청대상 취업활동기간 만료일까지 해당 외국인근로자와의 근로계약이 1개월 이상 유지되는 경우

문의 광주지방고용노동청(☎062-609-8818)

재입국 취업 특례

고용허가제로 입국하여 취업활동기간(4년 10개월)이 만료된 외국인근로자(E-9)는 적용조건 충족 시 출국 후 1개월 후에 종전 사업장으로 재입국 가능

신청기간 취업활동기간 만료일 90일 전부터 7일 전까지

신청대상 취업활동기간 만료일까지 해당 외국인근로자와의 근로계약이 1개월 이상 유지되는 경우

문의 한국산업인력공단 광주지역본부(☎062-970-1753)

사업장 변경

외국인근로자(E-9)는 원칙적으로 사업장변경 허용 불가, 휴업·폐업·임금체불 등 부득이한 경우 3회 이내 범위에서 가능

신청기간 근로계약이 종료된 날부터 1개월 이내
3개월 이내에 변경허가를 받지 못한 경우 출국조치

문의 광주지방고용노동청(☎062-609-8818)

숙련기능인력(K-point E74장기체류비자) 전환

대상 E-9, H-2 비자 소지자 중 4년 이상 체류한 등록외국인
※ 비수도권에서 3년이상 체류중인 자가 광주광역시 추천을 받은경우 가능

신청요건 한국어 요건 한시적 유예(~26.12.31.)에 따라 전환요건 점수제 150점 이상
※ 점수제 120~150점 구간 대상자는 광주광역시 추천가점(30점) 획득 후 신청 가능

신청방법 법무부 하이코리아 온라인 신청(hikorea.go.kr)

문의 외국인종합안내센터(☎1345)

산업재해보험

근로자가 일을 하던 중 사고를 당하거나 질병에 걸린 경우, 치료비용과 최소한의 생계보장을 위한 각종 보험급여 지원

신청방법 회사의 확인 없이 산재보험 의료기관을 통한 대행신청, 주한 외국공관의 신청 대기 가능

문의 근로복지공단(☎1588-0075)

ការងារ និង ច្បាប់ការងារ

☑ ការអនុញ្ញាតអោយបន្តសុពលភាពការងារបន្ថែម

ពលករមរទេសអាចមកធ្វើការបានរយៈពេល៣ឆ្នាំ, ករណីទៅកែស៊ូសុំការអនុញ្ញាតអោយបន្តសុពលភាពការងារអាចបន្តសុពលភាពបានរហូតដល់ក្រោយ២ឆ្នាំ(១ឆ្នាំ 10 ខែ)

រយៈពេលចុះឈ្មោះ: ចាប់ពី 90 ថ្ងៃ រហូតដល់ 7 ថ្ងៃ មុនថ្ងៃផុតកំណត់ សុពលភាពការងារ

អ្នកអាចចុះឈ្មោះ: ពលករមរទេសដែលធ្វើការបានចាប់ពី 1 ខែឡើងទៅ ដោយគិតចាប់ពីពេលចុះកិច្ចសន្យាការងាររហូតដល់ថ្ងៃផុតសុពលភាពការងារ។

ទំនាក់ទំនង ក្រសួងការងារប្រចាំក្រុងក្រុងភ្នំពេញ (☎ 062-609-8818)

☑ ការពិសេសឱ្យចូលមកធ្វើការឡើយវិញ

ពលករមរទេស (E-9) ដែលបានចូលប្រទេសក្រោមប្រព័ន្ធអនុញ្ញាតការងារ ហើយសុពលភាពការងារ (4 ឆ្នាំ 10 ខែ) បានផុតកំណត់អាចចូលប្រទេសកម្ពុជាវិញនៅកន្លែងធ្វើការមុនរបស់ពួកគេ 1 ខែបន្ទាប់ពីបានចេញពីប្រទេសកម្ពុជា ក្នុងករណីពួកគេបានចំពេញលក្ខខណ្ឌដុល្លារ។

រយៈពេលចុះឈ្មោះ: ចាប់ពី 90 ថ្ងៃ រហូតដល់ 7 ថ្ងៃ មុនថ្ងៃផុតកំណត់សុពលភាពការងារ

អ្នកអាចចុះឈ្មោះ: គោលដៅនៃការដាក់ពាក្យ៖ ករណីដែលសន្និសីទការងារដល់ចូលមកមរទេសត្រូវបានរក្សាទុកយ៉ាងតិច 9 ខែ រហូតដល់ថ្ងៃផុតកំណត់នៃពេលវេលាធ្វើការ។

ទំនាក់ទំនង ក្រសួងអភិវឌ្ឍន៍ធនធានមនុស្សប្រចាំក្រុងក្រុងភ្នំពេញ (☎ 062-970-1753)

☑ ការផ្លាស់ប្តូរកន្លែងការងារ

ពលករមរទេស(E-9) គឺជាគោលការណ៍ វិនិច្ឆ័យអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារទេ, ប៉ុន្តែក្នុងករណីដែលវិនិច្ឆ័យអាចជឿសបានឆ្លងឆ្លង ការផ្អាកអាជីវកម្ម - ការវិនិច្ឆ័យអាជីវកម្ម - ការវិនិច្ឆ័យប្រាក់ឈ្នួល ឱ្យ ហើយអាចផ្លាស់ប្តូរប្រទេសបានចំនួន៣ដង

សុពលភាពនៃការដាក់ពាក្យស្វែងរកការងារធ្វើ ក្នុងរយៈពេល 1 ខែគិតចាប់ពីថ្ងៃចេញពីកិច្ចសន្យាការងារ

ក្នុងករណីសុពលភាពស្វែងរកការងាររយៈពេល៣ ខែ ប្រសិនបើអ្នករកការងារបានវិនិច្ឆ័យអនុញ្ញាតឱ្យផ្លាស់ប្តូរទៅប្រទេសកំណើតវិញ

ទំនាក់ទំនង ក្រសួងការងារប្រចាំក្រុងក្រុងភ្នំពេញ (☎ 062-609-8818)

☑ ការផ្លាស់ប្តូរទៅជាពលករជំនាញ (K-point E74 វិញការស្នាក់នៅរយៈពេលវែង)

ផ្តល់ជូន ជនមរទេសដែលបានចុះបញ្ជីស្នាក់នៅចាប់ពី 4 ឆ្នាំឡើងក្នុងចំណោមអ្នកកាន់វិញ្ញាបនបត្រ E-9, H-2

※ សម្រាប់អ្នកស្នាក់នៅក្នុងតំបន់វិនិច្ឆ័យនៃប្រទេសចាប់ពី 3 ឆ្នាំឡើង ហើយត្រូវបានផែនទីដោយគ្រប់គ្រង អាចដាក់ពាក្យបានប្រចាំឆ្នាំបាន

- លក្ខខណ្ឌចុះឈ្មោះ: មានប្រព័ន្ធវិញ្ញាបនបត្រធានាចាប់ពី 150 ពិន្ទុឡើង ទៅតាមការសន្យាធានាធានាសារកម្រិត (~26.12.31.)

※ សម្រាប់អ្នកដែលមានពិន្ទុចាប់ពី 120-150 ពិន្ទុ អាចចុះឈ្មោះបានបន្ទាប់ពីទទួលបានពិន្ទុបន្ថែម (30 ពិន្ទុ) ដែលបានផែនទីដោយគ្រប់គ្រង

វិធីចុះឈ្មោះ: ចុះឈ្មោះតាមវេបសាយ ឬក្នុងគេហទំព័រ hikorea របស់ក្រសួងអភិវឌ្ឍន៍ (hikorea.go.kr)

ទំនាក់ទំនង បន្ទប់ ផ្តល់ព័ត៌មានជនមរទេស (☎ 1345)

☑ ធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងការងារ

ក្នុងករណីពលករជំនាញប្រចាំខ្លួនឬប្រគល់ឱ្យម្ចាស់ ឬម្ចាស់ជំនាញពេលធ្វើការងារ, ផ្តល់ជូនសេវាប្រយោជន៍ធានារ៉ាប់រងផ្សេងៗសម្រាប់ថ្ងៃព្យាបាលនិងសុវត្ថិភាពជីវិតការងាររបស់ពួកគេ

នីតិវិធីចុះឈ្មោះ: ដាក់ពាក្យក្នុងនាមស្ថាប័នវេជ្ជសាស្ត្រធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងការងារ ដោយគ្មានការបញ្ជាក់ពីក្រុមហ៊ុន, ស្ថាប័នដែលពាក់ព័ន្ធនឹងជនមរទេសក៏អាចចូលរួមដាក់ជូនសេវាបានដែរ

ទំនាក់ទំនង ស្ថាប័នសុខុមាលភាពពលករ (☎1588-0075)



외국인 국민건강보험 당연가입

- 가입대상** 한국에 6개월 이상 체류한 외국인
 ※ 6개월 동안 출국기간 합이 30일 이하인 경우 계속 국내에 체류한 것으로 간주
 ※ 1회 30일을 초과하여 출국하는 경우는 재입국일로부터 6개월 이상 체류해야 가능
 ※ (예외) 유학 또는 결혼이민(F-6)의 체류자격으로 입국한 외국인이 외국인 등록 이후 즉시 가입 가능
- 가입절차** - 6개월 이상 국내 체류한 경우 공단에서 자동 가입처리
 - 국내 체류지(거소지)로 건강보험증과 보험료 납부 고지서 발송
 ※ 단, 아래의 경우 반드시 가까운 지사에 방문하여 신고
 • 자동가입이 되지 않은 경우(건강보험증 등 미수령 시)
 • 가족(배우자 및 미성년 자녀)동반입국으로 보험료를 세대단위로 납부하고자 하는 경우
 • 국내에서 유학중인 재외국민 또는 재외동포(F-4)로서, 보험료를 경감받고자 하는 경우
- 보험료** 지역가입자 월 152,790원(유학생 76,390원)
- 납부기한** 다음달 보험료를 매월 25일까지 납부
- 가입혜택** 국민건강보험에 가입하여 입원, 외래진료, 중증질환, 건강검진 등 대한민국 국민과 동일한 혜택을 받을 수 있음
- 가입문의** 1. 국민건강보험공단(☎1577-1000) → 외국어 서비스 단축번호 6번
 2. 영어, 중국어, 베트남어, 우즈베키스탄어 상담(☎033-811-2000)

의료통역 서비스

- 지원대상** 한국어에 서투른 외국인 환자
- 지원내용** 의료통역사 진료동행 서비스(무료)
- 지원언어** 영어, 러시아어, 몽골어, 미얀마어, 베트남어, 우즈베크어, 인니어, 일본어, 중국어, 태국어, 타갈로그어, 대만어
- 문의** 광주이주민건강센터(☎062-956-3353)



ធនបរទេសត្រូវចុះឈ្មោះក្នុងករណីធានារ៉ាប់រងសុខភាពជាតិ

- អ្នកដែលអាចចុះឈ្មោះ ធនបរទេសដែលបានទិញស្នាក់នៅប្រទេសក្រៅដំបូងទៅ
- ※ ដំបូងគេនៃករណីចាកចេញពីប្រទេសក្រៅក្នុងរយៈពេលក្រោយ 30 ថ្ងៃ ក៏ត្រូវបានគេសន្មតថាបានស្នាក់នៅក្នុងប្រទេសក្រៅ រហូតដល់ចេញចាក។
- ※ ប្រសិនបើអ្នកចាកចេញពីប្រទេសក្រៅលើសពី 30 ថ្ងៃក្នុងពេលតែមួយ អ្នកត្រូវតែស្នាក់នៅក្នុងដំបូងទៅ ដោយគិតចាប់ពីថ្ងៃចូលចូលទៀត។
- ※ (ករណីលើកលែង) គឺស្ថិតិបរទេស ធនបៀមការដ្ឋានប្រវេសន៍(F-6) វិសាមញ្ញនេះ បន្ទាប់ពីធ្វើអាយឌីកាត្រូនអាចចុះឈ្មោះទិញធានារ៉ាប់រងសុខភាពបាន

សំណើការចុះឈ្មោះ

- ប្រសិនបើអ្នកស្នាក់នៅក្នុងប្រទេសក្រៅចាប់ពី 6 ខែឡើង ក្រុមហ៊ុនធានារ៉ាប់រងសុខភាពនិងសំណើការចុះឈ្មោះរបស់អ្នកដោយស្វ័យប្រវត្តិ។
- បើប្រទេសក្រៅរបស់សុខភាព និងការចូលនិវត្តន៍នៃសំណើសុខភាពធានារ៉ាប់រងត្រូវបានផ្ញើទៅក្រសួងស្នាក់នៅ(លើនៅឆ្នាំ)
 - ※ កុំប៉ុន្តែ ក្នុងករណីខាងក្រោមនេះ អ្នកត្រូវតែទៅសាខាដែលនៅទីតាំងផុត ដើម្បីរាយការណ៍
 - ករណីគ្មានការចុះឈ្មោះដោយស្វ័យប្រវត្តិ (គឺបានទទួលការធានារ៉ាប់រងសុខភាពជាតិរួច)
 - ប្រសិនបើអ្នកកំពុងទៅក្រសួងរបស់អ្នក (ប្តីប្រពន្ធ និងកូនដែលទទួលបានការចេញវិញ) ចូលទៅក្នុងប្រទេស ហើយចប់ដំបូងធានារ៉ាប់រងធានាឈ្នះគ្រួសារ
 - ករណីអ្នកបានផ្តល់ព័ត៌មានប្រទេស ឬបានផ្តល់ព័ត៌មានប្រទេស (F-4) ដែលកំពុងសិក្សានៅប្រទេសក្រៅ ហើយមានចំណងចង់ទទួលបានការគាំពារខ្ពស់ថ្លៃធានារ៉ាប់រង។

តម្លៃធានារ៉ាប់រង

អ្នកចុះតាមតំបន់ មួយខែ 152,790្រុន (គិតត្រឹមអត្រាជំនួញ 76,390្រុន)

ការឈប់ធ្វើប្រចាំប្រាក់ ធានារ៉ាប់រងនៅខែបន្ទាប់ ត្រូវបង់ត្រឹមថ្ងៃទី 25 ខែខែខីមួយៗ។

អត្ថប្រយោជន៍នៃការចុះឈ្មោះ តាមរយៈការចុះឈ្មោះរបស់ធានារ៉ាប់រងសុខភាពជាតិ អ្នកអាចទទួលបានអត្ថប្រយោជន៍ដូចគ្នាទៅនឹងធនធានជាតិក្នុងដែន ដូចនៅពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ករណីប្រចាំថ្ងៃ ដំបូងគេ និងករណីនីត្យសុខភាព ជាដើម។

ករណីស្នាក់នៅការចុះឈ្មោះ

1. ក្រុមហ៊ុនធានារ៉ាប់រងសុខភាព(ឧ 1577-1000) → ភាសាបរទេសចុះឈ្មោះ 6
2. ពិគ្រោះយោបល់ ភាសាអង់គ្លេស, ភាសាចិន, ភាសារ៉ូម៉ានី, ភាសាអ៊ីសបេតិកភ័ណ្ឌ (ឧ 033-811-2000)

សេវាកម្មអ្នកប្រែប្រួលមាត់ផ្នែកវេជ្ជសាស្ត្រ

ផ្តល់ជូនចំពោះ អ្នកនិយមទេសនៃវិស័យពិការភាព

ខ្លឹមសារផ្តល់ជូន សេវាកម្មអ្នកប្រែប្រួលមាត់ផ្នែកវេជ្ជសាស្ត្រអមសំណើស្រាវជ្រាវ(ឥតគិតថ្លៃ)

ភាសាដែលផ្តល់សេវាកម្មប្រែប្រួល អង់គ្លេស, រុស្ស៊ី, ប៊ុនហ្គាលី, ភូមា, វៀតណាម, អ៊ុសបេតិកភ័ណ្ឌ, ឥណ្ឌូនេស៊ី, ជប៉ុន, ចិន, ថៃ, ភីលីពីន, តៃវ៉ាន់

ទំនាក់ទំនង មជ្ឈមណ្ឌលសុខភាពនៃនិរន្តរភាពស្រុកក្រុង (☎ 062-956-3353)

외국인근로자(미등록외국인 포함) 등 의료지원사업

지원대상 건강보험 등 각종 의료보험제도의 의료혜택을 받을 수 없는 외국인근로자 및 배우자와 자녀(만 18세 미만), 국적취득 이전의 결혼이민자와 그 자녀(만 18세 미만)

지원내용 입원부터 퇴원까지 발생한 입원 및 수술 등 진료비

신청방법 시행 의료기관 방문 및 전화 문의

시행의료기관

의료기관명	소재지	전화번호
전남대학교병원	광주광역시 동구 제봉로 42	062-220-5459
조선대학교병원	광주광역시 동구 필문대로 365	062-220-3677
보라안과병원	광주광역시 서구 상무자유로 170	062-380-5826
광주기독병원	광주광역시 남구 양림로 37	062-650-5597
첨단종합병원	광주광역시 광산구 첨단중앙로 170번길 59	062-601-8140
빛고를 전남대학교 병원	광주광역시 남구 덕남길 80	062-670-9445

이주민 무료진료 사업

지원대상 이주노동자, 중도입국자녀, 고려인동포 등

기관명	진료시간	소재지	전화번호
광주이주민건강센터	매주 일요일 13:00 ~ 17:00	광산구 사암로 167(우산동) 3층	062-956-3353
고려인광주진료소	매주 화요일 18:30 ~ 21:30	광산구 산정공원로 50번길 31	062-961-1925

다문화 정신건강 무료상담

지원대상 문화적 차이로 인한 우울 및 스트레스 무료상담 제공 및 치료연계 등
(※ 방문시 전화예약 권장)

문의 동구정신건강복지센터(062-233-0468)
서구정신건강복지센터(062-350-4195)
남구정신건강복지센터(062-676-8236)
북구정신건강복지센터(062-267-5510)
광산구정신건강복지센터(062-941-8567)

마약 금지

- 대한민국은 마약금지국가로, 마약은 소지만 하고 있어도 형사처벌(신고 112)
- 주요 마약류: 필로폰, 아편, 코카인, 헤로인, 대마초, 대마수지, 엑스터시, 케타민 등
- 상담(24시): 한국마약퇴치운동본부(1342)





កន្លែងនិរន្តរ៍ ផ្នែកវេជ្ជសាស្ត្រសម្រាប់ពលកររមរទេស (រាប់បញ្ចូលទាំងជនរមរទេសដែលគ្មានស្លាកលេខ)

អ្នកដែលអាចទទួលបាន ពលកររមរទេស និងប្តូរប្រពន្ធរបស់គាត់ទ្រទ្រង់ទាំងកូនរបស់គាត់(កូនអាយុក្រោម 18ឆ្នាំ) ដែលមិនអាចទទួលបានដរាបប្រយោជន៍ ផ្នែកវេជ្ជសាស្ត្រពីប្រព័ន្ធធានារ៉ាប់រងសុខភាពផ្សេងៗ, ជនរៀបការដោយស្មោះត្រង់ដែលមិនទាន់មានសញ្ជាតិកូរ៉េ និងកូនរបស់គាត់ (កូនអាយុក្រោម 18ឆ្នាំ)

ព័ត៌មាននិរន្តរ៍ រួមទៅការបំណាយលើផ្នែកវេជ្ជសាស្ត្រផ្នែកសម្រាកព្យាបាលនៅពេទ្យ ការវះកាត់ឆេះដើម ដោយគិតតាំងពីចាប់ផ្តើមសម្រាកព្យាបាល រហូតដល់ចេញពីពេទ្យ

របៀបដាក់ពាក្យ : ទៅដាក់ពាក្យផ្ទាល់នៅមន្ទីរពេទ្យដែលសម្រាកព្យាបាល និងការខែសូរតាមទូរស័ព្ទ

ស្ថាប័នវេជ្ជសាស្ត្រដែលនិរន្តរ៍ការ

ឈ្មោះស្ថាប័នវេជ្ជសាស្ត្រ	អាសយដ្ឋាន	លេខទូរស័ព្ទ
មន្ទីរពេទ្យសាកលវិទ្យាល័យចនណាំ	ផ្ទះបង្ក ចេផុង 42	062-220-5459
មន្ទីរពេទ្យសាកលវិទ្យាល័យចូសុន	ផ្ទះបង្ក ភីយ៉ូ ម៉ូន តេរ៉ូ 365	062-220-3677
មន្ទីរពេទ្យផ្នែកព្យាបាល	សហ្គូ សាវ៉ាដូ ចេយ៉ូរ៉ូ 170	062-380-5826
មន្ទីរពេទ្យគ្រីស្ទានក្រុងផូ	ណាំហ្គូ យ៉ាដនីម៉ូ 37	062-650-5597
មន្ទីរពេទ្យទូទៅអ៊ុយសាន	ភូកហ្គូ អ៊ុយសាន អ៊ុយសាន 170 ដេសឺយ៉ូ 59	062-601-8140
មន្ទីរពេទ្យសាកលវិទ្យាល័យចនណាំប៊ិចតូរ៉ូ	ណាំហ្គូ ថេកណាំយ៉ូ 80	062-670-9445



កន្លែងព្យាបាលដោយឥតគិតថ្លៃសម្រាប់ជនអន្តោប្រវេសន៍

អ្នកដែលអាចទទួលបាន ពលកររមរទេស, កុមារអន្តោប្រវេសន៍, ជនឆេតិទុរិយ ជាដើម

ឈ្មោះស្ថាប័ន	ម៉ោងព្យាបាល	អាសយដ្ឋាន	លេខទូរស័ព្ទ
មជ្ឈមណ្ឌលសុខភាពសម្រាប់ជនអន្តោប្រវេសន៍ក្រុងផូ	រៀងរាល់ ថ្ងៃអាទិត្យ 13:00 ~ 17:00	ក្រុងសានហ្គូ សាអាំរ៉ូ 167 (អ៊ុយសានតុដ) ផាន់ទី 3	062-956-3353
គ្លីនិចទូរិយក្រុងផូ	រៀងរាល់ ថ្ងៃអង្គារ 18:30 ~ 21:30	ក្រុងសានហ្គូ សានចេផុងផុង 50 ដេសឺយ៉ូ 31	062-961-1925



ការប្រឹក្សាសុខភាពផ្លូវចិត្តរបស់អ្នករមរទេសដោយឥតគិតថ្លៃ

ខ្លឹមសារនៃការផ្តល់ជូន : ការផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់ជនរមរទេស និងការពិនិត្យ និងការពិនិត្យដោយសារការខុសគ្នានៃវប្បធម៌ និងការរៀបចំទៅនឹងការព្យាបាល។

(※ មុននឹងទៅប្រឹក្សា ចាំបាច់ស្រុះស្រួលកិច្ចការផ្ទាល់ខ្លួន)

- ស្ថាប័នព័ត៌មាន មជ្ឈមណ្ឌលសុខុមាលភាពផ្លូវចិត្តផ្ទះបង្ក (062-233-0468)
- មជ្ឈមណ្ឌលសុខុមាលភាពផ្លូវចិត្តសហ្គូ (062-350-4195)
- មជ្ឈមណ្ឌលសុខុមាលភាពផ្លូវចិត្តណាំហ្គូ (062-676-8236)
- មជ្ឈមណ្ឌលសុខុមាលភាពផ្លូវចិត្តភូកហ្គូ (062-267-5510)
- មជ្ឈមណ្ឌលសុខុមាលភាពផ្លូវចិត្តក្រុងសានហ្គូ (062-941-8567)



ការហាមឃាត់គ្រឿងញៀន

- ប្រទេសកូរ៉េនឹងប្រទេសគ្រប់គ្រងគ្រឿងញៀន, ដូចនេះគ្រាន់តែអ្នកកាន់កាប់គ្រឿងញៀនក៏ដោយក៏ត្រូវទទួលទោសព្រហ្មទណ្ឌដែរ (រាយការណ៍ទៅកាន់ 112)
- ប្រភេទគ្រឿងញៀនសំខាន់ៗ: ហ្វីយ៉ូផុន, អាហ្វៀន, កូកាអ៊ីន, ហ្វេរ៉ូអ៊ីន, កញ្ឆា, ដំរីកញ្ឆា, អ៊ីបស្តាស៊ី, កេតាមីន-អ៊ុន-
- ពិគ្រោះយោបល់(24ម៉ោង) : ទីស្នាក់ការកណ្តាលនៃក្រសួងប្រចាំជនរមរទេសគ្រឿងញៀនប្រចាំកូរ៉េ(1342)

외국인주민 친화병원

이용시 좋은점 통역서비스 제공, 의료비 보험수가 준용

지정병원(20개소)

병 원	전화번호	병 원	전화번호
벨런스의원	062-572-0120	아이안과의원	062-681-7112
첨단우리병원	062-970-6000	광주센트럴병원	062-950-9700
사랑샘병원	062-651-9119	밝은안과21병원	0507-1406-9006
신가병원	062-610-8000	더블유여성병원	062-616-9000
파랑새안과의원	062-236-5400	서광병원	062-600-8000
참조은한방병원	062-943-1111	진요양병원	062-520-3800
광산수원미래아동병원	062-605-2500	명인치과병원	062-682-2875
광주탑정형외과의원	062-250-6000	슬기로운재활의학과병원	0507-1320-1191
한사랑병원	062-960-9190	신세계안과의원	1566-9988
행복을주는가정의학과의원	062-261-0075	동명병원	062-670-3333

05 임신과 출산



임신, 출산 진료비 지원(국민행복카드)

지원대상 임신·출산(유산·사산 포함)이 확인된 외국인 건강보험 가입자 또는 피부양자

지원금액 임신 1회 일태아 100만원(다태아는 태아당 100만원)

지원기간 이용권 발급일 ~ 출산일(유산·사산일)부터 2년

신청방법 건강보험공단지사, 국민행복카드 발급가능 카드사, 은행

발급카드 BC카드(☎1588-4000), 롯데카드(☎1588-8100), 삼성카드(☎1588-8700), KB국민카드(☎1588-1688), 신한카드(☎1544-7000)

문의 국민건강보험공단(☎1577-1000, nhis.or.kr)

결혼이주여성 산모도우미 서비스

지원대상 광주광역시에 거주 및 등록 다문화가정 결혼이주여성

신청기간 임신 9개월부터 출산 후 60일 이내

이용료 무료

지원내용 이주여성 출신국 산모도우미 방문 서비스(70시간 이내)

문의 북구가족센터(☎062-363-2963)

📄 មន្ទីរពេទ្យវិទ្យាសាស្ត្រសម្រាប់ជនបរទេសដែលមានសញ្ជាតិ

អត្ថប្រយោជន៍ : ផ្តល់សេវាកម្មប្រគល់ប្រែ, ថ្លៃពេទ្យវេជ្ជសាស្ត្រសម្រាប់ជនបរទេសសុខភាពធានា

ស្ថាប័នដែលបានកំណត់ (20 ទីតាំង)

មន្ទីរពេទ្យ	លេខទូរស័ព្ទ	មន្ទីរពេទ្យ	លេខទូរស័ព្ទ
មន្ទីរពេទ្យ ផ្លាវេនីស	062-572-0120	មន្ទីរពេទ្យ ភ្នែក អាយ	062-681-7112
មន្ទីរពេទ្យ ឈរីនៃនធីរី	062-970-6000	មន្ទីរពេទ្យ ក្លាងធូរសេនក្រាម	062-950-9700
មន្ទីរពេទ្យ សាកាងសែម	062-651-9119	មន្ទីរពេទ្យ ភ្នែក 21	0507-1406-9006
មន្ទីរពេទ្យ ស៊ីនហ្គា	062-610-8000	មន្ទីរពេទ្យ ស្រ្តី ឆបថៃឈយ្យ	062-616-9000
មន្ទីរពេទ្យ ភ្នែក ដាក់សា	062-236-5400	មន្ទីរពេទ្យ ស្រ្តី ក្លាង	062-600-8000
មន្ទីរពេទ្យ ក្លាង ឆានីន	062-943-1111	មន្ទីរពេទ្យ សង្គ្រោះ ធីបិស	062-520-3800
មន្ទីរពេទ្យ កុមារ ក្លាងសានស៊ីអាងប៊ីដ	062-605-2500	មន្ទីរពេទ្យ ភ្នែក ឃ្យងធីន	062-682-2875
មន្ទីរពេទ្យ គ្រប់គ្រងរាងកាយ ក្លាងធូរសេន	062-250-6000	មន្ទីរពេទ្យ សង្គ្រោះ បណ្ណា ផ្នែករ៉ះកាត់	0507-1320-1191
មន្ទីរពេទ្យ ហានសាកាង	062-960-9190	មន្ទីរពេទ្យ ភ្នែក ស៊ីនសេកាយ	1566-9988
មន្ទីរពេទ្យ គ្រួសារផ្តល់សេវាកម្មសុខ	062-261-0075	មន្ទីរពេទ្យ ក្នុងឃ្យង	062-670-3333

ការមានផ្ទៃពោះ និងការសម្រាមកូន

📄 ជំនួយសម្រាប់ផ្លែព្យាបាលពេលមានផ្ទៃពោះ និងពេលសម្រាមកូន (កាត់ត្រាចំនីហែងធុកខាងឦ)

អ្នកដែលអាចទទួលបាន : អ្នកដែលមានធានារ៉ាប់រងសុខភាពនិងគ្រួសាររបស់អ្នកមានធានារ៉ាប់រងសុខភាពដែលគាត់មានផ្ទៃពោះ-សម្រាមកូន (រាប់បញ្ចូលទាំងការរៀនសូត្រកូន-ការរ៉ះកាត់យកកូនចេញ)។

ជំនួយប្រាក់ដែលផ្តល់ជូន : ការមានផ្ទៃពោះ: 1 លានរៀលសម្រាប់ទារកតែមួយ (សម្រាប់គភ៌ភ្លោះគីក្នុងទារកម្នាក់ 1 លានរៀល) សុខភាពនៃការផ្តល់ជូន : ចាប់ពីថ្ងៃទទួលបានប័ណ្ណ ~ ថ្ងៃសម្រាម (រៀនសូត្រកូន-ការរ៉ះកាត់យកកូនចេញ) រយៈពេល 2 ឆ្នាំ
 រៀបចំដាក់ពាក្យ : ក្រុមហ៊ុនធានារ៉ាប់រងសុខភាពប្រចាំតំបន់, កន្លែងដែលអាចធ្វើកាត់ត្រាចំនីហែងធុកខាងឦ ដោយបាន, វេជ្ជសាស្ត្រ កាត់ដែលបានចេញជូន : កាត់ BC (២1588-4000), កាត់ ឡឺត ធីត (២1588-8100), កាត់ សា សុដ (២1588-8700), កាត់ KB គ្រូ ធីន (២1588-1688), កាត់ ស៊ីនហាន (២1544-7000)
 សូរ្យាភិបាល : ក្រុមហ៊ុនធានារ៉ាប់រងសុខភាព (២1577-1000, www.nhis.or.kr)

📄 សេវាជំនួយសម្រាប់ម្តាយដែលជាស្ត្រីអនាមិកដែលបានរៀបការ

លក្ខខណ្ឌនៃការផ្តល់ជូន : អ្នកដែលជាស្ត្រីរៀបការអន្តោប្រវេសន៍ ហើយបានចុះឈ្មោះក្នុងបញ្ជីគ្រួសារពហុប្បវេសន៍ដែលកំពុងរស់នៅក្លាងធូរ
 សុខភាពដាក់ពាក្យ : អំឡុងពេលចាប់ពី ពេលមានផ្ទៃពោះ ១ខែឡើង រហូតដល់ ប្រាំមួយ ខែ ពេលសម្រាមកូន រយៈពេល 60 ថ្ងៃ ថ្ងៃសេវាកម្ម : ផ្តល់ជូនដោយឥតគិតថ្លៃ
 ខ្លឹមសារនៃការផ្តល់ជូន : ស្ត្រីអន្តោប្រវេសន៍រៀបការ សេវាជំនួយបើ មានផ្ទៃម្តាយក្រោយសម្រាមកូនរបស់ស្ត្រីចំណាក់ស្រុក (ក្នុងរយៈពេល 70 ម៉ោង)
 សូរ្យាភិបាល : មជ្ឈមណ្ឌលគ្រួសារភូមិហ្វូ (២062-363-2963)



외국인아동 보육료 지원

- 지원대상** 대한민국 국적을 가지지 않은 영유아(외국국적 만3세 ~ 만5세 유아)
- 지원요건** 보호자(부모1)와 유아 모두 광주광역시 거주 3개월 이상
- 제출서류** 보육아동 등록신청서 1부, 출생증빙서류(외국인등록증, 여권, 출생증명서 등), 외국인등록사실증명서
- 지원방법** 재원 어린이집에서 보조금 신청 후 시·군·구에서 직접 외국인 아동 등록 후 어린이집에 지급
- 지원내용** 누리보육료 지원 / 아동 출석일수에 따라 차등 지원 (최고 월 28만원 지원)
- 문의** 동구청 여성아동과(062-608-2664), 서구청 양성평등과(062-360-7648), 남구청 여성가족과(062-607-3525), 북구청 여성보육과(062-410-6416), 광산구청 여성아동과(062-960-8367)

외국국적 아동 초등학교 입학

- 취학연령** 당해연도 12월 31일까지 만 6세에 해당하는 아동이 취학의무 대상자가 되며, 다음 해 3월에 초등학교에 입학
- 입학절차** 외국인가정 자녀의 경우 한국에서 태어났더라도 취학통지서가 따로 발급되지 않으므로 국내 거주 사실을 증명할 수 있는 서류를 가지고 가까운 초등학교에 방문하여 입학 상담 필요
※ 미등록외국인일 경우에도 입학할 수 있으며, 주택임대차계약서, 신원보증서 등 거주사실 및 자녀의 출생연도를 확인할 수 있는 서류를 준비
- 문의** 해당 거주지 학교, 광주광역시교육청 국제교육팀(062-380-4368)

중도입국청소년 입학

- 필요서류** 취학 또는 편입학 원서, 본국 재학(졸업)증명서, 성적증명서, 출입국 사실증명서, 국내거주사실확인서류, 외국인등록증(가족관계증명서, 주민등록등본), 예방접종증명서 등
- 문의** 해당 거주지 학교, 광주광역시교육청 국제교육팀(062-380-4368)

중도입국·외국인학생 위탁교육기관

- 학교명** 새날학교
- 운영학급** 중등(3학급), 고등(3학급) 학년별 운영/ 한국어 수준별 통합 운영
- 주소** 광주 광산구 평동로 29
- 전화번호** 062-943-8935

📖 ការផ្តល់ជូននូវថ្លៃថែទាំកុមារអន្តោប្រវេសន៍

អ្នកដែលអាចទទួលបាន កុមារដែលគ្មានសញ្ជាតិកូរ៉េ (កុមារដែលកាន់សញ្ជាតិបរទេស ហើយមាន អាយុ៣ឆ្នាំ - 5ឆ្នាំ)

ឧបត្ថម្ភនៃការផ្តល់ជូន កុមារ ព្រមទាំងអាណាព្យាបាល (ឪពុកម្តាយទី 1) នៃអត់ពុទ្ធសាសនាដែលរស់នៅក្នុងតំបន់ទី 3 នៃខេត្ត

ឯកសារដែលត្រូវដាក់ ពាក្យសុំចុះឈ្មោះថែទាំកុមារ 1ឆ្នាំមុន, ឯកសារបញ្ជាក់ពីកំណើតកូន(អាយុឪពុក, ឃីខិតឆ្លងដែន, សំបុត្រកំណើត ជាដើម), ឃីខិតបញ្ជាក់ពីការចុះបញ្ជីនគរបរទេស

របៀបផ្តល់ជូន ផ្តល់ទៅមជ្ឈមណ្ឌលថែទាំកុមារដែលបានចុះឈ្មោះកុមារក្នុងបញ្ជីនគរបរទេស មន្ទីរពិបាកស្នើសុំការឧបត្ថម្ភពីមជ្ឈមណ្ឌលថែទាំកុមារឈរឈ្មោះនៃមាតានៅតាមទីក្រុង/ខណ្ឌ/សង្កាត់

ខ្លឹមសារនៃការផ្តល់ជូន ផ្តល់ថ្លៃថែទាំកុមារនូវ / ផ្តល់ចំនួនវត្តមានរបស់កុមារ (ផ្តល់ជូនច្រើនបំផុត 28ថ្ងៃក្នុងមួយខែ)

សាកសួរព័ត៌មាន ករិយាល័យស្ត្រីនិងកុមារ ផ្ទះហ្វូង (062-608-2664), ករិយាល័យសមភាពរយៈពេលវែង សម្រាប់ (062-360-7648), ករិយាល័យគ្រួសារស្ត្រី ណាំហ្វូង (062-607-3525), ករិយាល័យថែទាំស្ត្រី ភូមិហ្វូង (062-410-6416), ករិយាល័យស្ត្រីនិងកុមារ ក្រុងសាសហ្វូង (062-960-8367)

📖 ការចុះឈ្មោះចូលរៀន សម្រាប់កុមារមកពីគ្រួសារបរទេស (សញ្ជាតិបរទេស)

អាយុចុះឈ្មោះចូលរៀន កុមារដែលមានអាយុ 6 ឆ្នាំត្រឹមថ្ងៃទី 31 ខែធ្នូ នៃឆ្នាំនេះ គឺជា កាតព្វកិច្ចនៃការចូលរៀន។ ត្រូវចុះឈ្មោះចូលរៀនក្នុងសាលាបឋមសិក្សានៅខែ 3 នៃឆ្នាំបន្ទាប់

របៀបចុះឈ្មោះចូលរៀន ក្នុងករណីកុមារមកពីគ្រួសារបរទេស ទោះបីជា ពួកគេកើតនៅប្រទេសកូរ៉េក៏ដោយ ក៏មិនមានការជូននិង ឯកសារបញ្ជាក់ពីឈ្មោះនៅឡើយទេ ដូច្នេះពួកគេត្រូវតែទៅប្រើសាលាបឋមសិក្សាដែលនៅជិតនោះ ជាមួយនិងឯកសារបញ្ជាក់ពីឈ្មោះនៅឡើយទេ ដូច្នេះពួកគេត្រូវតែទៅប្រើសាលាបឋមសិក្សាដែលនៅជិតនោះ

* ចំពោះនគរបរទេសដែលគ្មានស្លាកលេខកំណើតចុះឈ្មោះចូលរៀនបានដែរ, ប៉ុន្តែត្រូវមានឯកសារដែលបញ្ជាក់ពីកំណើតកូន, កិច្ចសន្យាចូលរៀន, ឯកសារអត្តសញ្ញាណ ព័ត៌មាននៅរដ្ឋាភិបាលកម្ពុជា ជាដើម។

ព័ត៌មានលម្អិត សាលារៀនប្រចាំតំបន់, មន្ទីរដប់រំក្នុងខេត្ត ផ្នែកដប់រំវត្តមាន (062-380-4368)

📖 ការចូលរៀនសម្រាប់យុវជនដែលចូលប្រទេសនៅពាក់កណ្តាល

ឯកសារដែលត្រូវមាន ពាក្យសុំចូលរៀន ឬផ្ទេរសាលា, វិញ្ញាបនបត្រចុះឈ្មោះចូលរៀន (បញ្ជប់ការសិក្សា) ពីប្រទេសកំណើត, ព្រឹត្តិប័ត្រពិត, ឃីខិតបញ្ជាក់នៃការចេញចូលប្រទេស, ឯកសារបញ្ជាក់ទីលំនៅក្នុងប្រទេស, អត្តសញ្ញាណប័ណ្ណសំណើនគរបរទេស (សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ), ឃីខិតបញ្ជាក់ពីការចាក់កំហែង ជាដើម

ព័ត៌មានលម្អិត សាលារៀនប្រចាំតំបន់, មន្ទីរដប់រំក្នុងខេត្ត ផ្នែកដប់រំវត្តមាន (062-380-4368)

📖 ស្ថាប័នដប់រំដែលផ្តល់ការទុកចិត្តសម្រាប់សិស្សអន្តោប្រវេសន៍

ឈ្មោះសាលារៀន សាលាសេណាម

ថ្នាក់ដែលនិស្សិត អនុវិទ្យាល័យ(ថ្នាក់ឆ្នាំទី៣), វិទ្យាល័យ(ថ្នាក់ឆ្នាំទី៣) និស្សិតទៅតាមថ្នាក់នីមួយៗ/និស្សិតរួមបញ្ចូលគ្នាទៅតាមកម្រិតកាសាករី

អាសយដ្ឋាន ក្រុងភ្នំពេញ ផ្សារដំបូង 29

លេខទូរស័ព្ទ 062-943-8935



무료 법률상담

대 상	국내 거주 외국인, 대한민국 국민
지원내용	주택임대차 분쟁상담, 손해배상, 계약 등 민사소송, 개인회생 파산신청 등
주 소	광주 동구 준법로 3
문 의	대한법률구조공단 (☎132)

주택 계약시 주의해야 할 점

계약상대 확인	계약서는 집주인과 작성
계약내용 확인	거주기간, 보증금 액수, 월세 액수, 주택소유자(등기부등본 확인)
집 구하는 방법	부동산 중개업소 이용 권장(확인사항, 계약시 필요서류, 법적인 문제 등)

외국인 부동산 취득신고

부동산거래계약에 의한 부동산을 취득한 경우

계약일로부터 60일 이내 취득신고

※ 지연시 최고 300만 원 과태료 부과

상속, 경매 등 계약 외 원인에 의한 부동산을 취득하는 경우

원인발생일로 6개월 이내 취득신고

문 의	동구청 건축과(062-608-2785), 서구청 토지정보과(062-360-7479), 남구청 토지정보과(062-607-3234), 북구청 토지정보과(062-410-6254), 광산구청 부동산지적과(062-960-8243)
-----	---



주택 전·월세 임대차 신고제

신고의무	임대인+임차인 계약체결일로부터 30일 이내에 공동신고
신고주택	아파트, 단독·다가구, 연립·다세대, 주거용 오피스텔, 기숙사·고시원 그 외 주거 목적 건물로 공장, 근린생활시설도 가능
신고대상	보증금 6천만원 또는 월세 30만원을 초과하는 주택임대차 계약
신고내용	임대인, 임차인 인적사항, 임대목적물 정보, 계약내용 등
구비서류	신분증, 주택임대차계약서
신고방법	관할 동 행정복지센터
문 의	부동산관리시스템 관리 콜센터(1588-0149)

ច្បាប់ក្នុងការរស់នៅ

សេវាពិគ្រោះយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ

លក្ខខណ្ឌ ធនធានប្រវេសន៍នៃលក់ពុលរស់នៅប្រទេសកម្ពុជា, ពលរដ្ឋកម្ពុជា

ខ្លឹមសារនៃការផ្តល់ជូន ការពិគ្រោះយោបល់រវាងទិសដៅនៃការជូនជូន, សំណងសម្រាប់ការខូចខាត, មជ្ឈិមសម្របសម្រួល ណែនាំមានស្ថេរកិច្ចសន្យា ជាដើម, ពាក្យស្នើសុំស្តារនីតិសម្បទាផ្ទាល់ខ្លួន ជាដើម

អាសយដ្ឋាន ក្នុងរដ្ឋ ជុំនីមួយៗ ធុនថ្នាក់ 3

សូរព័ត៌មាន ក្រសួងនីតិវិធីផ្នែកច្បាប់របស់ប្រទេសកម្ពុជា (៣132)



អ្វីដែលត្រូវចងចាំនៅពេលចុះហត្ថលេខាលើកិច្ចសន្យាជួលនៅដ្ឋាន

ពិនិត្យនៃកិច្ចសន្យា កិច្ចសន្យាត្រូវចែងឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌជួលជួនៗ

ពិនិត្យខ្លឹមសារលម្អិតនៃកិច្ចសន្យា រយៈពេលនៃការស្នាក់នៅ, ចំនួនទឹកប្រាក់ដែលកក់, ថ្លៃជួនប្រចាំខែ, ម្ចាស់ជួន (ពិនិត្យបញ្ជីស្រុក/ខេត្ត/រដ្ឋបាល)

របៀបស្វែងរកជួន ត្រូវបានណែនាំដោយប្រើប្រាស់វេយប៊ែរ (ផ្តល់ព័ត៌មានលម្អិត ឯកសារចាំបាច់សម្រាប់ពេលចុះកិច្ចសន្យា បញ្ជាផ្ទះច្បាប់ជាដើម។)

របាយការណ៍ទិញអចលនទ្រព្យសម្រាប់ធនធានប្រវេសន៍

នៅពេលដែលអចលនទ្រព្យត្រូវបានទិញតាមរយៈកិច្ចសន្យានៃលក់ពុលរស់នៅដោយឥតគិតថ្លៃដោយការកក់ជួនអចលនទ្រព្យរបាយការណ៍ពីការទិញក្នុងរយៈពេល 60 ថ្ងៃដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យា
 ※ ក្នុងករណីមានការយឺតយ៉ាវ ត្រូវរងការផាកពិន័យរហូតដល់ 3 លានរៀល។

នៅពេលទិញបានអចលនទ្រព្យសម្រាប់ហេតុផលផ្សេងៗក្រៅពីកិច្ចសន្យា ដូចជាទិញ ឬការប្រើប្រាស់ដោយឥតគិតថ្លៃ រាយការណ៍ពីការទិញយកក្នុងរយៈពេល 6 ខែគិតចាប់ពីថ្ងៃដែលកើតឡើងនៃមូលហេតុ

សាកសួរព័ត៌មាន ករិយាល័យស្ថាប័នកម្ម ជុំនីមួយៗ (062-608-2785),
 ករិយាល័យព័ត៌មាននីតិវិធី សរហ័ស (062-360-7479), ករិយាល័យព័ត៌មាននីតិវិធី ណាវហ្វូន (062-607-3234),
 ករិយាល័យព័ត៌មាននីតិវិធី ភូមិភាគកណ្តាល (062-410-6254), ករិយាល័យសុរិយោនី ក្នុងស្ថានភាព (062-960-8243)

ប្រព័ន្ធរាយការណ៍ការជូនជូន/ការជូនជូនប្រចាំខែ

កតព្យាបាលរាយការណ៍ របាយការណ៍រួមជាមួយម្ចាស់ជួន + អ្នកជូនជូន ក្នុងរយៈពេល 30 ថ្ងៃគិតចាប់ពីថ្ងៃចុះកិច្ចសន្យា

ជួនដែលត្រូវរាយការណ៍ ខុសគ្នា, ជួនផ្ទាល់ខ្លួន, ជួនផ្សេង, ករិយាល័យជួននៅដ្ឋាន, អន្តរាគមន៍ផ្ទាល់ខ្លួន-បន្តស្នាក់នៅ អតិថិជននៅដ្ឋាន និងពេលវេលាផ្សេងៗទៀត, គ្រឿងបរិក្ខារសម្រាប់រស់នៅក្បែរនោះកក់បញ្ចូលផងដែរ។

លក្ខខណ្ឌនៃការរាយការណ៍ កិច្ចសន្យាជូនជូន ប្រាក់កក់រយៈពេល 60 លានរៀល ប្រាក់ថ្លៃជួនប្រចាំខែចាប់ពី 300,000 រៀលឡើង

ខ្លឹមសារនៃការរាយការណ៍ ព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់ជួន: នឹងអ្នកជូនជូន ព័ត៌មានអំពីវត្ថុជូនជូន ព័ត៌មានលម្អិត នៃកិច្ចសន្យា ជាដើម។

ឯកសារដែលត្រូវការ អត្តសញ្ញាណប័ណ្ណ, កិច្ចសន្យាប្រើប្រាស់ជួនជូនជូន

វិធីរាយការណ៍ សាលាឃុំប្រចាំតំបន់

សាកសួរព័ត៌មាន មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ (1588-0149)

종합소득세 신고

과세대상 이자소득, 배당소득, 사업소득, 근로소득(근로소득만 있는 자로서 연말정산한 경우 제외), 연금소득, 기타소득

신고기간 5월 1일 ~ 31일

신고방법 홈택스(hometax.go.kr) 온라인신고 또는 관할세무서 방문

문의처

구 분	문 의
광 주 세 무 서	062-605-0200
북광주세무서	062-520-9200
광 산 세 무 서	062-970-2200
서광주세무서	062-380-5200

지방세 납부

종 류	주민세(개인분)	자동차세	재산세
납세의무자	1년이상 체류중인 외국인	차량소유자	부동산 소유자
납부시기	매년 8월	매년 6,12월	매년 7월, 9월
납부방법	고지서 은행납부, 신용카드 조회 납부, 인터넷 납부(wetax.go.kr)		

문의처

구 분	문 의
동구청 세무과	062-608-3102/3116
서구청 세무과	062-360-7926/7389
남구청 세무과	062-607-3111/3124
북구청 세무과	062-410-8141/8180
광산구청 세무과	062-960-8122/8159

ការវាយការណ៍ចង់ពន្ធលើប្រាក់ចំណូលទ្វេដងទូលាយ

ពន្ធដែលត្រូវចង់ ចំណូលការប្រាក់, ចំណូលពីភាគលាភ, ប្រាក់ចំណូលអាជីវកម្ម, ប្រាក់ចំណូលពន្ធកម្ម (ទឹកចប់បញ្ចូល ឬ កែសម្រួលទានតែប្រាក់ចំណូលពន្ធកម្មដែលបានទូទាត់ពន្ធចំណាច់ឆ្នាំរួច), ប្រាក់ចំណូលសោរនិងនីវត្តន៍, ប្រាក់ចំណូលផ្សេងទៀត

រយៈពេលវាយការណ៍ ថ្ងៃទី០១ ~ ថ្ងៃទី៣១ ខែឧសភា

គិរីវិវិចយការណ៍ វាយការណ៍តាមឌីជីថលតាមគេហទំព័រ [hometax \(hometax.go.kr\)](http://hometax(hometax.go.kr)) ឬក៏ ទៅវាយការណ៍នៅករណីយាល័យពន្ធដារក្នុងតំបន់របស់អ្នក

ទំនាក់ទំនង

ចំណែកចែក	សូរទាំងទីសមាស
ករណីយាល័យពន្ធដារក្នុងរដ្ឋ	062-605-0200
ករណីយាល័យពន្ធដារភ្នំក្នុងរដ្ឋ	062-520-9200
ករណីយាល័យពន្ធដារក្រុងសាន	062-970-2200
ករណីយាល័យពន្ធដារសរក្រុងរដ្ឋ	062-380-5200

ការចង់ពន្ធក្នុងស្រុក

ប្រភេទ	ពន្ធលើសលុប(អត្តសញ្ញាណ)	ពន្ធរថយក្តី	ពន្ធរថយសង្រ្គម
អ្នកមានកិច្ចព្រមព្រៀងពន្ធ	ធនបរទេសស្នាក់នៅលើសពី 1ឆ្នាំ	ម្ចាស់រថយន្ត	ម្ចាស់ទ្រព្យ
ពេលវេលាចង់ពន្ធ	រាល់ឆ្នាំ ខែសីហា	រាល់ឆ្នាំ ខែមិថុនា, ខែធ្នូ	រាល់ឆ្នាំខែកក្កដា, ខែកញ្ញា
គិរីវិវិចយពន្ធ	ការទូទាត់ព័ត៌មានប្រព័ន្ធតាមវេនាតាម, ការទូទាត់តាមកម្មវិធីពន្ធ, ការទូទាត់តាមឌីជីថលវិធីសាស្ត្រ (wetax.go.kr)		

ទំនាក់ទំនង

ចំណែកចែក	សូរទាំងទីសមាស
នាយកដ្ឋានពន្ធដារនៃករណីយាល័យផ្សេងៗ	062-608-3102/3116
នាយកដ្ឋានពន្ធដារនៃករណីយាល័យសរក្រុង	062-360-7926/7389
នាយកដ្ឋានពន្ធដារនៃករណីយាល័យណាំហ្វូន	062-607-3111/3124
នាយកដ្ឋានពន្ធដារនៃករណីយាល័យភ្នំក្នុងរដ្ឋ	062-410-8141/8180
នាយកដ្ឋានពន្ធដារនៃករណីយាល័យក្រុងសាន	062-960-8122/8159



08 ▶ 기타 정보



📖 광주광역시 경찰서(범죄 신고·수사)

구분	주소	전화번호
광주경찰청	광주 광산구 용아로 112	☎ 182
광주 동부 경찰서	광주 동구 예술길 33	
광주 서부 경찰서	광주 서구 상무공원로 71	
광주 남부 경찰서	광주 남구 용대로74번안길 9-5	
광주 북부 경찰서	광주 북구 서하로 172	
광주 광산 경찰서	광주 광산구 어등대로 551	

📖 운전면허취득방법

자국의 운전면허를 한국의 운전면허로 교환

한국 면허로 교환 인정 국가의 면허증 교환 시(서류심사 → 신체검사 → 면허발급)

국제운전면허로 한국에서 운전하는 방법(International Driving Permit)만 가능

한국에서 운전면허시험을 통해 운전면허를 취득하는 방법

- 시험가능언어: 4개언어(한국어, 영어, 중국어, 베트남어)
- 운전면허 취득절차: 도로교통안전공단 안전운전 통합민원 홈페이지(safedriving.or.kr) 면허취득절차 확인가능
- 다문화가정 운전면허 취득 정보제공: 두근두근 드라이빙 홈페이지(wonderfuldriving.com)

📖 대중교통

시내버스

광주광역시 버스 기본요금 * 어린이(만6세~만12세), 청소년(만13세~만18세), 일반인(만19세이상)

구분	일반인		청소년		어린이	
	현금	교통카드	현금	교통카드	현금	교통카드
일반버스	1,400원	1,250원	1,000원	800원	500원	400원
좌석버스	1,800원	1,700원	1,500원	1,350원	1,000원	850원

※ 기타노선, 환승, 요금정보 등은 광주광역시버스운행정보 홈페이지 (bus.gwangju.go.kr) 에서 확인가능

지하철

지하철 기본요금 * 어린이(만6세~만12세), 청소년(만13세~만18세), 일반인(만19세이상)

구분	일반인		청소년		어린이	
	1회용 승차권	교통카드	1회용 승차권	교통카드	1회용 승차권	교통카드
금액	1,400원	1,250원	1,400원	900원	500원	500원

※ 기타노선, 할인정보 등은 광주광역시 도시철도공사 홈페이지 (grtc.co.kr) 에서 확인가능

ព័ត៌មានផ្សេងទៀត



📖 ប៉ុស្តិ៍ប៉ូលីសនៅក្នុងត្រួងត្រូវ (ការប្រាប់ដំណឹងអំពីឧក្រិដ្ឋកម្ម • ការស៊ើបអង្កេត)

ចំណែកចែក	អាស័យដ្ឋាន	លេខទូរស័ព្ទ
ស្នងការដ្ឋាននគរបាលក្រុងក្រុង		
ស្ថានីយ៍ប៉ូលីសភាគខាងកើតក្រុងក្រុង	ក្រុងត្រួង ផ្ទះលេខ 33 ប៉ុស្តិ៍ប៉ូលីសផ្ទះលេខ 33	☎ 182
ស្ថានីយ៍ប៉ូលីសភាគខាងលិចក្រុងក្រុង	ក្រុងត្រួង សារហ្វូ សាងប្រដាប់ផ្ទះលេខ 71 ប៉ុស្តិ៍ប៉ូលីសសារហ្វូ	
ស្ថានីយ៍ប៉ូលីសភាគខាងត្បូងក្រុងក្រុង	ក្រុងត្រួង ណាំហ្វូ យ៉ុងតេឡូ 74 ដីកាស៊ីយ៉េ 9-5	
ស្ថានីយ៍ប៉ូលីសភាគខាងជើងក្រុងក្រុង	ក្រុងត្រួង ភូកហ្វូ សារហ្វូ 172	
ស្ថានីយ៍ប៉ូលីសក្រុងសាងក្រុងក្រុង	ក្រុងត្រួង ក្រុងសាងហ្វូ អរឌីដតេឡូ 551	

📖 វិធីទទួលបានប័ណ្ណបើកបរ

ការយកប័ណ្ណបើកបរទៅស្រុកកំណើតឬក្នុងប្រទេសដទៃទៀត
 ពេលយកប័ណ្ណបើកបរទៅស្រុកកំណើតឬក្នុងប្រទេសដទៃទៀត (ការពិនិត្យឯកសារ → ការត្រួតពិនិត្យឯកសារ → ការបញ្ជូនប័ណ្ណបើកបរ)

រដៀបបើកបរនៅប្រទេសក្នុងប្រទេស និងប័ណ្ណបើកបរអន្តរជាតិ (International Driving permit) តែប៉ុណ្ណោះ

- រដៀបទទួលបានប័ណ្ណបើកបរតាមរយៈការប្រឡងយកប័ណ្ណបើកបរនៅប្រទេសក្នុង
 - ភាសាដែលមាននៅក្នុងប្រទេស: 4ភាសា(ភាសាកូរ៉េ, ភាសាជប៉ុន, ភាសាចិន, ភាសារុស្ស៊ី)
 - នីតិវិធីនៃការទទួលបានប័ណ្ណបើកបរ : អាចត្រួតពិនិត្យនីតិវិធីនៃការទទួលបានប័ណ្ណបើកបរតាមរយៈគេហទំព័រផ្នែកគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នៃក្រសួងសាធារណៈ និង ដឹកជញ្ជូន/គោត (safedriving.or.kr)
 - ការផ្តល់ព័ត៌មានស្តីពីការទទួលបានប័ណ្ណបើកបរសម្រាប់គ្រួសារពហុវប្បធម៌ : គេហទំព័រ គួរឱ្យស្នើសុំគួរឱ្យស្នើសុំ (wonderfuldriving.com)

📖 មធ្យោបាយធ្វើដំណើរជាសាធារណៈ

ថយក្តីក្នុងក្រុង
 ថ្លៃសំបុត្រថយក្តីក្នុងក្រុងនៅក្រុងត្រួងត្រូវ * កុមារ(6ឆ្នាំ-12ឆ្នាំ), វ័យចំនង(13ឆ្នាំ-18ឆ្នាំ), បុគ្គលិកទៅ(ចាប់ពី19ឆ្នាំឡើងទៅ)

ចំណែកចែក	បុគ្គលិកទៅ		វ័យចំនង		កុមារ	
	ប្រដាប់ប្រាក់	កាតចរាចរណ៍	ប្រដាប់ប្រាក់	កាតចរាចរណ៍	ប្រដាប់ប្រាក់	កាតចរាចរណ៍
ថយក្តីក្នុងក្រុងទៅ	1,400 ្រុន	1,250 ្រុន	1,000 ្រុន	800 ្រុន	500 ្រុន	400 ្រុន
ថយក្តីក្នុងប្រទេសខាងក្រៅ	1,800 ្រុន	1,700 ្រុន	1,500 ្រុន	1,350 ្រុន	1,000 ្រុន	850 ្រុន

※ អាចត្រួតពិនិត្យថ្លៃដឹកជញ្ជូនផ្សេងទៀត, ការផ្លាស់ប្តូរដើមដំណើរ, ព័ត៌មាននៃធុនដឹកជញ្ជូន តាមរយៈគេហទំព័រព័ត៌មានអំពីប្រតិបត្តិការ ឡានក្រុងនៅក្រុងត្រួងត្រូវ (bus.gwangju.go.kr)

ថយក្តីក្នុងក្រុង

ថ្លៃសំបុត្រថយក្តីក្នុងក្រុង * កុមារ(6ឆ្នាំ-12ឆ្នាំ), វ័យចំនង(13ឆ្នាំ-18ឆ្នាំ), បុគ្គលិកទៅ(ចាប់ពី19ឆ្នាំឡើងទៅ)

ចំណែកចែក	បុគ្គលិកទៅ		វ័យចំនង		កុមារ	
	សំបុត្រសម្រាប់ប្រើប្រាស់	កាតចរាចរណ៍	សំបុត្រសម្រាប់ប្រើប្រាស់	កាតចរាចរណ៍	សំបុត្រសម្រាប់ប្រើប្រាស់	កាតចរាចរណ៍
តថ្ងៃ	1,400 ្រុន	1,250 ្រុន	1,400 ្រុន	900 ្រុន	500 ្រុន	500 ្រុន

※ អាចត្រួតពិនិត្យថ្លៃដឹកជញ្ជូនផ្សេងទៀត, ព័ត៌មាននៃធុនដឹកជញ្ជូន តាមរយៈគេហទំព័រព័ត៌មានអំពីប្រតិបត្តិការ ក្រុងត្រួងត្រូវ (grtc.co.kr)

📄 외국어 재난문자 어플 다운로드 'EMERGENCY READY APP'

- 재난문자 5개 외국어로 제공(영어, 중국어, 일본어, 베트남어, 태국어)



📄 쓰레기 배출방법

일반쓰레기

- 배출일시: 일요일~금요일 오후 8시 ~ 익일 오전 6시
- 배출방법: 종량제 봉투에 담아서 각 가정(상가) 출입구 앞에 배출

재활용품

- 배출일시: 지역별 상이(각 자치구 문의)
- 배출품목: 페트병, 플라스틱, 금속캔, 종이류 등
- 배출방법: 외관상 확인 가능한 투명봉투에 종류별로 담아서 배출


음식물쓰레기

- 배출일시: 일요일~금요일 오후 8시 ~ 익일 오전 6시
- 배출방법: 전용용기에 담아 용기용량에 맞는 납부필증을 용기에 부착후 배출

※ 문의: 동구(062-608-2522), 서구(062-360-7667), 남구(062-607-3631), 북구(062-410-6525), 광산구(062-960-8482)

문 의 처

기 관	전화번호
동 구 청소 행정 과	062-608-2522
서 구 청소 행정 과	062-360-7667
남 구 환경 관 리 과	062-607-3631
북 구 청소 행정 과	062-410-6525
광 산 구 청소 행정 과	062-960-8482





ទាញយកកម្មវិធីអត្តប្រតិបត្តិប្រគល់បរិស្ថានជាភាសាខ្មែរ ឬប្រើប្រាស់ 'EMERGENCY READY APP' ក្នុងQR

អត្តប្រតិបត្តិប្រគល់បរិស្ថាន 5 ភាសាខ្មែរ (អង់គ្លេស, ចិន, ជប៉ុន, រ៉ូម៉ាំង, ថៃ)



វិធីបោះចោលសំរាម

កាកសំណល់ទូទៅ

- ពេលវេលាបោះចោល: ថ្ងៃអាទិត្យ-ថ្ងៃសុក្រ វេលាម៉ោង 8:00 រសៀល ~ ម៉ោង 6:00 ព្រឹក ថ្ងៃចន្ទ
- នីតិវិធីបោះចោល: ប្រក់សំរាមចូលក្នុងថង់បង្កប់បាយ ហើយបញ្ចេញវានៅច្រកចេញចូលបុន្ទុះ(ហាង)នីមួយៗ

សំណល់ធាតុច្រុះឡើយ

- ពេលវេលាបោះចោល: ថ្ងៃច័ន្ទ-ថ្ងៃសុក្រ វេលាម៉ោង 8:00 រសៀល ~ ម៉ោង 6:00 ព្រឹក ថ្ងៃចន្ទ
- វត្ថុបោះចោល: ធុរកិច្ច, ផ្លាស្ទិក, កំប៉ុងដែក, ប្រភេទប្រដាប់-ឈាម
- នីតិវិធីបោះចោល: បោះចោលរបស់របរតាមប្រភេទក្នុងថង់បង្កប់បាយ ហើយបញ្ចេញនៅច្រកចេញចូលបុន្ទុះ

កាកសំណល់អាហារ

- ពេលវេលាបោះចោល: ថ្ងៃអាទិត្យ-ថ្ងៃសុក្រ វេលាម៉ោង 8:00 រសៀល ~ ម៉ោង 6:00 ព្រឹក ថ្ងៃចន្ទ
- នីតិវិធីបោះចោល: ដាក់កាកសំណល់អាហារចូលក្នុងថង់បង្កប់បាយ ហើយបញ្ចេញនៅច្រកចេញចូលបុន្ទុះ

※ ទំនាក់ទំនង: ដុំដុំ(062-608-2522), សត្វ(062-360-7667), ណាំតូ(062-607-3631), ភុកភុ(062-410-6525), ក្រុងសាត់តូ(062-960-8482)

ទំនាក់ទំនង

ស្ថាប័ន	លេខទូរស័ព្ទ
ផ្នែករដ្ឋបាលសម្អាត ស្រុកទឹកស្អាតខេត្តកំពង់ចាម	062-608-2522
ផ្នែករដ្ឋបាលសម្អាត ស្រុកទឹកស្អាតខេត្តសៀមរាប	062-360-7667
ផ្នែករដ្ឋបាលសម្អាត ស្រុកទឹកស្អាតខេត្តកំពង់ឆ្នាំង	062-607-3631
ផ្នែករដ្ឋបាលសម្អាត ស្រុកទឹកស្អាតខេត្តកំពង់ចាម	062-410-6525
ផ្នែករដ្ឋបាលសម្អាត ស្រុកក្រុងសាត់	062-960-8482





광주광역시 한국어 교육기관 안내

운영기관명	교육대상	교육과정	비고	전화번호
광주외국인주민지원센터	외국인주민	무료 지원		1644-3828
가족센터(5개 자치구)	다문화가정	무료 지원	KIIP*운영기관 (서-광산구 /4개구)	동 구: 062-234-5790 서 구: 062-369-0073 남 구: 062-351-5432 북 구: 062-363-2963 광산구: 062-954-8004
(사)고려인마을	고려인	무료 지원	KIIP*운영기관	062-961-1925
(사)외국인근로자문화센터	외국인근로자	비영리민간단체 공익사업	KIIP*운영기관	062-941-2799
글로벌코스모스외국인센터	외국인근로자	비영리민간단체공익사업		062-522-1673
광주국제교류센터	외국인 및 재외동포 등	10주과정 (15만원)		062-226-2733
전남대학교 언어교육원	유학생 등	1학기 10주 / 주20시간 과정 (1학기 130만원)		062-530-3631
조선대학교 한국어학당	유학생 등	1학기 20주 / 주20시간 과정 (1학기 180만원)	KIIP*운영기관	062-230-6675-6
호남대학교 한국어교육원	유학생 등	1학기 10주 / 주20시간 과정 (1학기 120만원)		062-940-5627
광주대학교 한국어과정	유학생 등	1학기 10주 / 주20시간 과정 (1년 440만원)		062-670-2858(중국어) 062-670-2779(베트남) 062-670-2569(몽골어 및 기타)
남부대학교 언어교육원	유학생 등	1학기 10주 / 주20시간 과정 (1학기 120만원)	KIIP*운영기관	062-970-0391~7

온라인 무료 한국어교육 사이트

사이트명	사이트	연락처
EBS 두리안	ebs.co.kr/durian/kr	1588-1580
누리세종학당	nuri.iksi.or.kr	02-3276-0700
스터디코리아	study.korean.net	02-6242-1802
국립국어원	korean.go.kr	02-2669-9775

외국인주민 유용정보 사이트

운영기관명	교육대상	교육과정	전화번호
중도입국청소년	이주배경청소년지원재단	rainbowyouth.or.kr	02-733-7587
	다가치센터	family.gen.go.kr	062-940-8954
법무부	하이코리아	hikorea.go.kr	
	출입국외국인정책본부	immigration.go.kr	1345
	사회통합정보망	socinet.go.kr	
여성가족부	다문화가족지원포털 다누리	liveinkorea.kr	1577-1366
보건복지부	보건복지 콜상담센터	129.go.kr	
	복지로	bokjiro.go.kr	129
고용노동부	고용노동부 홈페이지	moel.go.kr	
	외국인고용관리 시스템	eps.go.kr	1350
	워크넷	work.go.kr	
경찰청	안전Dream 경찰지원센터	safe182.go.kr	182

សេចក្តីណែនាំស្តីពីការអប់រំភាសាកូរ៉េ

៖ ព័ត៌មានអំពីស្ថាប័នអប់រំភាសាកូរ៉េនៅក្នុងរដ្ឋ

ឈ្មោះស្ថាប័ន/សម្ព័ន្ធនិម្មិត	គោលដៅអប់រំ	កម្មវិធីសិក្សា	ចំណាំ	លេខទូរស័ព្ទ
មជ្ឈមណ្ឌលគាំទ្រនិស្សិតកូរ៉េនៅក្នុងរដ្ឋ	និស្សិតកូរ៉េ	ផ្តល់ជូនដោយឥតគិតថ្លៃ		1644-3828
មជ្ឈមណ្ឌលគ្រួសារ (ទាំង៥កន្លែង)	គ្រួសារពេញវ័យ	ផ្តល់ជូនដោយឥតគិតថ្លៃ	KIPស្ថាប័ននៃសម្ព័ន្ធនិម្មិត (សរុប-ក្នុងស្ថានភាពកូរ៉េ)	ផ្ទះបង្គោល : 062-234-5790 សម្លេង : 062-369-0073 ណាហ្គី : 062-351-5432 ភ្នាក់ងារ : 062-363-2963 ក្នុងស្ថានភាព : 062-954-8004
ភូមិកូរ៉េ	និស្សិតកូរ៉េ	ផ្តល់ជូនដោយឥតគិតថ្លៃ	KIPស្ថាប័ននៃសម្ព័ន្ធនិម្មិត	062-961-1925
មជ្ឈមណ្ឌលវប្បធម៌និស្សិតកូរ៉េ	និស្សិតកូរ៉េ	ឧបត្ថម្ភសាធារណៈ	KIPស្ថាប័ននៃសម្ព័ន្ធនិម្មិត	062-941-2799
មជ្ឈមណ្ឌលយើងស្នាក់នៅកូរ៉េ	និស្សិតកូរ៉េ	ឧបត្ថម្ភសាធារណៈ		062-522-1673
មជ្ឈមណ្ឌលឧបត្ថម្ភនិស្សិតកូរ៉េ	និស្សិតកូរ៉េ	ស្ត្រីសិក្សា 10សប្តាហ៍ (15ថ្ងៃនៃសប្តាហ៍)		062-226-2733
មជ្ឈមណ្ឌលអប់រំភាសានៃសាកលវិទ្យាល័យធីតាស៊ី	និស្សិតកូរ៉េ	ស្ត្រីសិក្សា 1សប្តាហ៍ / 1សប្តាហ៍20ម៉ោង (1សមាស 130ថ្ងៃនៃសប្តាហ៍)		062-530-3631
វិទ្យាស្ថានភាសាកូរ៉េសាកលវិទ្យាល័យធីតាស៊ី	និស្សិតកូរ៉េ	ស្ត្រីសិក្សា 1សប្តាហ៍ / 1សប្តាហ៍20ម៉ោង (1សមាស 180ថ្ងៃនៃសប្តាហ៍)	KIPស្ថាប័ននៃសម្ព័ន្ធនិម្មិត	062-230-6675-6
មជ្ឈមណ្ឌលអប់រំភាសាកូរ៉េរបស់សាកលវិទ្យាល័យហ្វ្រង់ក	និស្សិតកូរ៉េ	ស្ត្រីសិក្សា 1សប្តាហ៍ / 1សប្តាហ៍20ម៉ោង (1សមាស 120ថ្ងៃនៃសប្តាហ៍)		062-940-5627
ស្ថាប័នភាសាកូរ៉េនៅសាកលវិទ្យាល័យហ្វ្រង់ក	និស្សិតកូរ៉េ	ស្ត្រីសិក្សា 1សប្តាហ៍ / 1សប្តាហ៍20ម៉ោង (1សមាស 440ថ្ងៃនៃសប្តាហ៍)		062-670-2858 (ភាសាចិន) 062-670-2779 (ភាសាជប៉ុន) 062-670-2569 (ម៉ុងហ្គោល និង ផ្សេងៗ)
មជ្ឈមណ្ឌលអប់រំភាសាកូរ៉េរបស់សាកលវិទ្យាល័យណាហ្គី	និស្សិតកូរ៉េ	ស្ត្រីសិក្សា 1សប្តាហ៍ / 1សប្តាហ៍20ម៉ោង (1សមាស 120ថ្ងៃនៃសប្តាហ៍)	KIPស្ថាប័ននៃសម្ព័ន្ធនិម្មិត	062-970-0391-7

៖ វេបសាយដែលអប់រំភាសាកូរ៉េតាមអ៊ីនធឺណិតឥតគិតថ្លៃ

ឈ្មោះវេបសាយ	វេបសាយ	លេខទូរស័ព្ទ
EBS គ្រូរ័ត	http://www.ebs.co.kr/durian/kr	1588-1580
គ្រូរ័តស្រាវជ្រាវ	http://nuri.iksi.or.kr	02-3276-0700
សិទ្ធិសិក្សា	http://study.korean.net	02-6242-1802
វិទ្យាស្ថានធីតាស៊ី	http://korean.go.kr	02-2669-9775

៖ វេបសាយដែលផ្តល់ព័ត៌មានមានប្រយោជន៍សម្រាប់និស្សិតកូរ៉េ

ប័ណ្ណសម្រាប់	ឈ្មោះវេបសាយ	វេបសាយ	លេខទូរស័ព្ទ
យុវនិស្សិតកូរ៉េ	យុវនិស្សិតកូរ៉េ	http://rainbowyouth.or.kr	02-733-7587
មជ្ឈមណ្ឌលគ្រួសារ	មជ្ឈមណ្ឌលគ្រួសារ	http://family.gen.go.kr	062-940-8954
ហាងកូរ៉េ	ហាងកូរ៉េ	http://hikorea.go.kr	
ក្រសួងយុត្តិធម៌	កម្មវិធីអប់រំភាសាកូរ៉េ	http://immigration.go.kr	1345
	ក្រសួងសុខាភិបាល	http://socinet.go.kr	
ក្រសួងសុខាភិបាល	មជ្ឈមណ្ឌលគ្រួសារពេញវ័យ	http://liveinkorea.kr	1577-1366
ក្រសួងសុខាភិបាល	មជ្ឈមណ្ឌលប្រឹក្សាផ្នែកសុខាភិបាល	http://129.go.kr	
	ផ្នែកសុខាភិបាល	http://bokjiro.go.kr	129
ក្រសួងការងារ	វេបសាយក្រសួងការងារ	http://moel.go.kr	
ក្រសួងការងារ	ប្រព័ន្ធគ្រប់គ្រងការងារកូរ៉េ	http://eps.go.kr	1350
	ក្រសួងការងារ	http://work.go.kr	
ភ្នាក់ងារសុខាភិបាល	មជ្ឈមណ្ឌលសុវត្ថិភាពសុខាភិបាល Dream	http://safe182.go.kr	182

10

알아두면 편리한 생활전화



긴급전화안내

긴급 ☎112(범죄)/☎119(재난)			
해양사건, 사고	122	마약·범죄 종합신고	1301
가스	1544-4500	학교폭력	117
수도	062-121	밀수, 관세	125
실종, 범죄상담	182	환경오염	128
불량식품	1399	전기안전	1588-7500
군 위기, 범죄	1303	자살	1393
전기사고	123	노인학대	1577-1389
청소년상담	1388	여성폭력	1366
정신건강상담	1577-0199	사이버테러	118

기타전화안내

보건복지부 콜센터	129	대한법률구조공단	132
인권침해상담	1331	외교부 영사 콜센터	국내: 02-3210-0404 해외: (82-2)3210-0404
외국인력상담센터	1577-0071	국민건강보험공단	1577-1000
정신건강상담	1577-0199	병원약국 안내	1399
소비자상담센터	1372	고용노동부 상담센터	1350

외국인을 위한 통역·상담전화 안내

기관명	상담내용	운영시간
다누리콜센터 ☎1577-1366	- 한국종합생활정보제공, 폭력피해 긴급지원 및 사후관리, 생활통역 및 3자 통화 서비스, 변호사 상담, 가족상담 및 부부상담 - 12개국 통역 영어, 중국어, 베트남어, 필리핀어, 캄보디아어, 몽골어, 러시아어, 일본어, 태국어, 라오스어, 우즈베크어, 네팔어	365일 24시간
외국인종합안내센터 ☎1345	- 출입국 민원 상담 및 생활편의 안내 서비스, 중앙·지자체, 공공기관 및 비영리 기관 업무 3자 통역 서비스, 마을 변호사 제도 3자통역서비스 - 19개국 통역 중국어, 영어, 베트남어, 타이어, 일본어, 몽골어, 인도네시아어, 프랑스어, 방글라데시어, 파키스탄어, 러시아어, 네팔어, 캄보디아어, 미얀마어, 독일어, 스페인어, 필리핀어, 아랍어, 스리랑카어	평일 09:00 ~ 22:00
한국관광공사 ☎1330	- 한국관광정보 안내 9개국 통역	365일 한국어, 영어, 일본어, 중국어, 러시아어(24시간) 베트남어, 태국어, 말레이/인도네시아어(08:00-19:00)
BBB KOREA ☎1588-5644	- 통역봉사단 - 20개국 통역 영어, 일본어, 중국어, 프랑스어, 스페인어, 이탈리아어, 러시아어, 독일어, 포르투갈어, 아랍어, 폴란드어, 터키어, 스웨덴어, 태국어, 베트남어, 인도네시아어, 몽골어, 인도어, 말레이시아어, 스와질리어	365일 24시간

ប្រសិនបើស្វែងយល់ដឹងទឹកជាមុនមានភាពងាយស្រួលក្នុងទំនាក់ទំនងតាមទូរស័ព្ទពាក់ព័ន្ធការរស់នៅប្រចាំថ្ងៃ

សេចក្តីណែនាំអំពីទូរស័ព្ទសង្គ្រោះមន្ទាន់

សង្គ្រោះមន្ទាន់២១១២ (ឧក្រិដ្ឋកម្ម) / ២១១៩ (គ្រោះមហន្តរាយ)			
ឧបត្ថម្ភហេតុនៅសុខាភិបាល, គ្រោះថ្នាក់	122	កាយការណ៍ទូទៅ អំពីគ្រឿងញៀន-ឧក្រិដ្ឋ	1301
ហ្គោស	1544-4500	អំពីហិរញ្ញវត្ថុសាលារៀន	117
ទឹក	062-121	ការគំរាម, ភ័យខ្លាច	125
បាត់ខ្លួន, ប្រឹក្សាមតិឧក្រិដ្ឋ	182	ការបំពុលបរិស្ថាន	128
អាហារូបត្ថម្ភ	1399	សុវត្ថិភាពអគ្គិសនី	1588-7500
វិបត្តិយោធា, ឧក្រិដ្ឋកម្ម	1303	ការគ្រឿងញៀន	1393
គ្រោះថ្នាក់អគ្គិសនី	123	ការប្រើប្រាស់ហិរញ្ញវត្ថុរបស់	1577-1389
ប្រឹក្សាផ្ទះយុវជន	1388	ការប្រើប្រាស់ហិរញ្ញវត្ថុស្ត្រី	1366
ប្រឹក្សាផ្នែក សុខភាពផ្លូវចិត្ត	1577-0199	ការប្រើប្រាស់ផ្គត់ផ្គង់	118

ព័ត៌មានទូរស័ព្ទផ្សេងទៀត

មជ្ឈមណ្ឌលខុសទំនាក់ទំនងតាមទូរស័ព្ទរបស់ក្រសួងសុខាភិបាល	129	ក្រសួងនៃក្រសួងសុខាភិបាល	132
ទីស្រុះយោងអំពីការរំលោភសិទ្ធិមនុស្ស	1331	មជ្ឈមណ្ឌលខុសទំនាក់ទំនងស៊ីវិលរបស់ក្រសួងការបរទេស	កូដប្រទេស: 02-3210-0404 កូដទូរស័ព្ទ: +82-2-3210-0404
មជ្ឈមណ្ឌលពន្យល់បរទេស	1577-0071	ក្រុមហ៊ុនពាណិជ្ជកម្មសុខភាព	1577-1000
ប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត	1577-0199	ព័ត៌មានឱសថសាស្ត្រ	1399
មជ្ឈមណ្ឌលប្រឹក្សាអតិថិជន	1372	មជ្ឈមណ្ឌលប្រឹក្សាការងារ របស់ក្រសួងការងារ	1350

ព័ត៌មានស្តីអំពីសេវាមតិប្រែនិងពិគ្រោះយោងដល់ជនបរទេស

ឈ្មោះសេវា	ទូរស័ព្ទសេវាពិគ្រោះយោង	ពេលវេលាសេវា
មជ្ឈមណ្ឌលថាវី ☎ 1577-1366	<ul style="list-style-type: none"> - ផ្តល់ព័ត៌មានអំពីការរស់នៅក្នុងប្រទេសកូរ៉េ, ជំនួយសង្គ្រោះមន្ទាន់ និងការគ្រប់គ្រងការងារសម្រាប់ជនបរទេសដោយអំពើហិង្សា, ការប្រើប្រាស់ការរស់នៅប្រចាំថ្ងៃ និងសេវាមតិប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធប្រឹក្សាសុខភាពផ្លូវចិត្ត, ការរើសគ្រោះយោងផ្នែកបច្ចេកទេស, ការប្រឹក្សាគ្រួសារ និងការប្រឹក្សាប្តីប្រពន្ធ - មានសេវាមតិប្រឹក្សាសុខភាពផ្លូវចិត្តសម្រាប់ជនបរទេស, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត 	365 ថ្ងៃ 24 ម៉ោង
មជ្ឈមណ្ឌលផ្តល់ព័ត៌មានផ្ទះគន្លងបរទេស ☎ 1345	<ul style="list-style-type: none"> - ការប្រឹក្សាពាក់ព័ន្ធនឹងការរស់នៅ និងសេវាផ្តល់ព័ត៌មានលើប្រព័ន្ធប្រឹក្សាសុខភាពផ្លូវចិត្ត, ការប្រឹក្សាសុខភាពផ្លូវចិត្ត និងសេវាមតិប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធប្រឹក្សាសុខភាពផ្លូវចិត្ត - មានសេវាមតិប្រឹក្សាសុខភាពផ្លូវចិត្តសម្រាប់ជនបរទេស, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត 	៥ ថ្ងៃ ០៩:០០ ~ 22:០០
មជ្ឈមណ្ឌលសេវាពិគ្រោះ ☎ 1330	<ul style="list-style-type: none"> - ផ្តល់ព័ត៌មានសេវាពិគ្រោះមតិប្រឹក្សាសុខភាពផ្លូវចិត្ត 	365 ថ្ងៃ ក្នុងរយៈពេល, ជំនួយសុខភាពផ្លូវចិត្ត (24 ម៉ោង) រៀនសូត្រ, ថ្ងៃ, ម៉ោងស្រាវជ្រាវ (08:00-19:00)
BBB KOREA ☎ 1588-5644	<ul style="list-style-type: none"> - មជ្ឈមណ្ឌលមតិប្រឹក្សាសុខភាពផ្លូវចិត្ត - មានសេវាមតិប្រឹក្សាសុខភាពផ្លូវចិត្តសម្រាប់ជនបរទេស, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត, ជំនួយសុខភាពផ្លូវចិត្ត 	365 ថ្ងៃ 24 ម៉ោង

11

외국인주민 지원 기관·단체 현황



기관·단체명	연락처	기관·단체명	연락처
광주광역시 (외국인주민과)	062-613-1440	광주외국인주민지원센터	1644-3828
광주광역시 동구 (여성아동과)	062-608-2656	다누리콜센터 광주센터	062-366-1366
광주광역시 서구 (양성평등과)	062-350-4043	(사)광주이주민건강센터	062-956-3353
광주광역시 남구 (여성가족과)	062-607-3531	(사)광주이주민종합지원센터	062-962-3004
광주광역시 북구 (청년미래정책관)	062-410-8027	(사)고려인마을종합지원센터	062-961-1925
광산구 (외국인주민과)	062-960-4136	광주이주민지원센터	062-959-9335
동구가족센터	062-234-5790	(사)아시아인권문화재단	062-224-7448
서구가족센터	062-369-0072	새날학교	062-943-8935
남구가족센터	062-351-9337	광주이주여성지원센터	070-7502-6797
북구가족센터	062-363-2963		
광산구가족센터	062-954-8004		

12

유학생 관련정보



비자신청 및 연장

비자네비게이터에서 확인 visa.go.kr/openPage.do?MENU_ID=10101#this



시간제 취업

기본원칙 통상적으로 학생이 행하는 시간제취업(단순노무 등)에 한정
신청방법 근로계약 ⇒ 시간제취업확인서 작성(대학 국제교류처 등) ⇒ 출입국관리사무소 신청 ⇒ 허가 또는 불허



대상 및 허용범위 체류자격별 상이 ⇨ 스테디인코리아에서 확인
studyinkorea.go.kr/ko/study/ForeignParttime.do

상담이 필요할 때

기관	연락처	기관	연락처
광주외국인주민지원센터	1644-3828	호남대학교 학생상담센터	062-940-5630
전남대학교 국제협력과	062-530-3787	송원대학교 국제교육원	062-360-5911
조선대학교 국제협력팀	062-230-6497		

តារាងបង្ហាញអំពីឈ្មោះស្ថាប័ននិងឈ្មោះអង្គការដែលផ្តល់សេវាសេវាសេវា

ឈ្មោះស្ថាប័ន/ក្រុម	លេខទូរស័ព្ទ	ឈ្មោះស្ថាប័ន/ក្រុម	លេខទូរស័ព្ទ
ក្រុងក្រុង (ផ្នែកសេវាសេវា)	062-613-1440	មជ្ឈមណ្ឌលគាំទ្រសេវាសេវាក្រុងក្រុង	1644-3828
ក្រុងក្រុង ដុំដុំ (ផ្នែកស្រ្តី និងកុមារ)	062-608-2656	មជ្ឈមណ្ឌលហៅទូរស័ព្ទដាតាសាខាក្រុងក្រុង	062-366-1366
ក្រុងក្រុង សក្ក (ផ្នែកសមភាពយេនឌ័រ)	062-350-4043	មជ្ឈមណ្ឌលសុខភាពស្រីស្រុកក្រុងក្រុង	062-956-3353
ក្រុងក្រុង ណាំក្ក (ផ្នែកស្រ្តី និងគ្រួសារ)	062-607-3531	មជ្ឈមណ្ឌលគាំទ្រទូទៅស្រុកក្រុងក្រុង	062-962-3004
ក្រុងក្រុង ភ្នំភ្នំ (មជ្ឈមណ្ឌលគោលនយោបាយអនាគតយុវជន)	062-410-8027	មជ្ឈមណ្ឌលគាំទ្រទូទៅភូមិភូមិភូមិ	062-961-1925
ក្រុងសាត្រ (ផ្នែកសេវាសេវា)	062-960-4136	មជ្ឈមណ្ឌលគាំទ្រសេវាសេវាស្រុកក្រុងក្រុង	062-959-9335
មជ្ឈមណ្ឌលគ្រួសារដុំដុំ	062-234-5790	មូលនិធិប្រយោជន៍សិទ្ធិមនុស្សអាស៊ី	062-224-7448
មជ្ឈមណ្ឌលគ្រួសារសក្ក	062-369-0072	សាលាសេណាម៉ូ	062-943-8935
មជ្ឈមណ្ឌលណាំក្ក	062-351-9337	មជ្ឈមណ្ឌលគាំទ្រស្រ្តីស្រុកក្រុងក្រុង	070-7502-6797
មជ្ឈមណ្ឌលភ្នំភ្នំ	062-363-2963		
មជ្ឈមណ្ឌលគ្រួសារក្រុងសាត្រ	062-954-8004		

ព័ត៌មានទាក់ទងនិស្សិតអន្តរជាតិ

📄 ពាក្យសុំទិដ្ឋាការ និងការពន្យារ

ពិនិត្យឃើញ [Visa Navigator](https://visa.navigators.com/visa-gr/kor/openPage.do?MENU_ID=10101#this) [visa.gr/kor/openPage.do?MENU_ID=10101#this](https://visa.navigators.com/visa-gr/kor/openPage.do?MENU_ID=10101#this)



📄 ការងារក្រៅម៉ោង

គោលការណ៍ជាមួយគ្នា កំណត់ចំពោះការងារក្រៅម៉ោង (ការងារសាមញ្ញ-ម) ដែលជាមួយគ្នាអន្តរជាតិដោយសិស្ស។

វិធីចុះឈ្មោះ: កិច្ចសន្យាការងារ → ការបំពេញលិខិតពិនិត្យការងារក្រៅម៉ោង(ករិយាល័យផ្លាស់ប្តូរអន្តរជាតិនៃសាកលវិទ្យាល័យ) → ដាក់ពាក្យសុំករិយាល័យអន្តរជាតិ → អនុញ្ញាត ឬបិទអនុញ្ញាត

អ្នកចុះឈ្មោះនឹងត្រូវអនុញ្ញាត ប្រែប្រួលតាមស្ថានភាពស្នាក់នៅ ៖ ពិនិត្យនៅក្នុងស្ថានភាពអន្តរជាតិ
<https://www.studyinkorea.go.kr/ko/study/ForeignParttime.do>



គេហទំព័រការងារស្រុក

ស្ថាប័ន	លេខទូរស័ព្ទ	ស្ថាប័ន	លេខទូរស័ព្ទ
មជ្ឈមណ្ឌលគាំពារសេវាសេវាក្រុងក្រុង	1644-3828	មជ្ឈមណ្ឌលប្រឹក្សានិស្សិតសាកលវិទ្យាល័យហ្វូណា	062-940-5630
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យធីនណាម៉ូ	062-530-3787	មជ្ឈមណ្ឌលអន្តរជាតិនៃសាកលវិទ្យាល័យសុនស្រី	062-360-5911
ក្រុមសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យ ធួស៊ីន	062-230-6497		



មជ្ឈមណ្ឌលជនបរទេសក្រុងក្រុងដូ

មជ្ឈមណ្ឌលគាំពារជនបរទេស គឺជាមជ្ឈមណ្ឌលដែលបង្កើតឡើងដើម្បីធ្វើអោយ
"ក្រុងដូក្លាយជាទីក្រុងរួមបញ្ចូលគ្នាតែមួយ" ជាមួយជនបរទេស
ដោយឆ្លុះរស់ជនបរទេស អោយក្លាយជាសមាជិកសហគមន៍មូលដ្ឋានស្មើភាពគ្នា។

កម្មវិធី

- <សេវាកម្មណែនាំទៅសម្រាប់ជនបរទេស>ដើម្បីឆ្លុះរស់ជនបរទេសអោយមានភាពងាយស្រួលក្នុងការរស់នៅ
ការប្រឹក្សាទៅសម្រាប់ជនបរទេស, ដំណើរអាជីវកម្មឬកម្មសេវាជនបរទេសនិងប្រឹក្សាដល់កូន
ផ្ទៃក្នុង, សេវាកម្មពិសេសនៃថ្ងៃប្រឹក្សាយោង, ក្រុមអ្នកស្ម័គ្រចិត្តជនបរទេស 'មគ្គុទ្ទេស
កំនើតប្រចាំថ្ងៃនៅក្រុងក្រុងដូ'
※ សេវាកម្មពិសេសនៃថ្ងៃប្រឹក្សាយោង គឺត្រូវបានដំណើរការជារៀងរាល់ខែនៅថ្ងៃអាទិត្យ
នៃសប្តាហ៍ទីមួយ
- <ការបណ្តុះបណ្តាល>ដើម្បីពង្រឹងសមត្ថភាពរស់នៅរបស់ជនបរទេស
ការបណ្តុះបណ្តាលភាសាកម្ពុជា, ការបណ្តុះបណ្តាលកុំព្យូទ័រ,
ការអប់រំស្តីពីការសម្របខ្លួនរស់នៅកន្លែងថ្មី
'ការធ្វើមនុស្សស្និទ្ធិពិការណ៍ណែនាំដើម្បីសម្របខ្លួនជាមួយការរស់នៅក្នុងក្រុងក្រុងដូ',
ការពង្រឹងសមត្ថភាពការងារ
※ កម្មវិធីអប់រំពីការសម្របខ្លួនរស់នៅកន្លែងថ្មី ការធ្វើមនុស្សស្និទ្ធិពិការណ៍រស់នៅប្រចាំថ្ងៃ
នៅក្រុងដូ គឺត្រូវបានដំណើរការជារៀងរាល់ខែនៅថ្ងៃអាទិត្យនៃសប្តាហ៍ទីមួយ
※ រាល់វគ្គអប់រំអាចចុះឈ្មោះចូលរួមបានតាមរយៈគេហទំព័រ ឬតាមទូរស័ព្ទ។
- <ការគាំទ្រការផ្លាស់ប្តូរវប្បធម៌>ដើម្បីពង្រឹងទំនាក់ទំនងជនបរទេសនិងជនបរទេសក្រុងដូ
ទេសចរណ៍វប្បធម៌វិទ្យាស្ថាន, ថ្នាក់ភាសាវប្បធម៌សកល, គម្រោងគាំទ្រសហគមន៍សកល,
ទិវាប្រឆាំងនឹងពិការភាព

ការណែនាំសម្រាប់ការប្រើប្រាស់

ពេលវេលាប្រើប្រាស់ ចន្ទ-អាទិត្យ 9:00-18:00 (សម្រាកនៅថ្ងៃបុណ្យជាតិ)
ទំនាក់ទំនងប្រើប្រាស់ 1644-3828
ភាសាដែលផ្តល់សេវាកម្មប្រែប្រួល
(ចន្ទ-អាទិត្យ) អង់គ្លេស, ចិន, វៀតណាម, អ៊ីស្ប៉េអ៊ីស្ប៉េ, រុស្ស៊ី
(សៅរ៍-អាទិត្យ) វៀតណាម, ម៉ុងហ្គោល, ថៃ, ហ្វីលីពីន, ខ្មែរ, នេប៉ាល់
អាសយដ្ឋាន ក្រុងក្រុងដូ, ស្រុកក្រុងស៊ាន, ផ្លូវ Phungyeong-ro 145-beon-gil, លេខ ៨២

- 🏠 girc.or.kr
- ✉ girc@gic.or.kr
- 📘 facebook.com/girc16443828
- 📷 instagram.com/girc16443828

